

DOCUMENTATION CENTER OF CAMBODIA
Phnom Penh, Cambodia

THE TWO-IN-ONE
**DEMOCRATIC KAMPUCHEA
GLOSSARY**

INTRODUCTION

Since its inception in 1995, the Documentation Center of Cambodia (DC-Cam) has been collecting documents related to the history of Democratic Kampuchea (1975-1979). To date, the Center has amassed well over 600,000 pages of documentation from this regime, including text books, correspondence, cadre notebooks, diaries, telegrams, committee minutes, reports, and photographs and films. DC-Cam's collection also includes petitions and interview transcripts from the regime's survivors, and a variety of other materials.

The language the Khmer Rouge used in their communications—military, educational, propaganda, and civil administration—will likely pose challenges for both interpreters and translators because it varies greatly from standard Khmer.^[1] It can be characterized in many instances as:

- a.. Idiomatic. The CPK's documents contain many ambiguous terms and phrases that most people (including interpreters and legal practitioners) would find difficult to understand without an historical knowledge of Democratic Kampuchea. Examples include 'carry out shock assaults', 'smash', 'staunch revolutionary stand in terms of a clean morality of living and cleanliness in political terms', and 'consciousness illness'.
- b.. Lacking in clear reference: The CPK's documents also employed many political figures of speech that are not intuitively obvious, such as: 'Burn the outside to a crisp, but pull it out while the inside is still raw'; and 'Small-fry eats a little, big-shot eats a lot'. Some are metaphoric, such as 'Angkar [the CPK Central Committee, but commonly understood as the Khmer Rouge] has the eyes of the pineapple' (this phrase implied that Angkar was watching people wherever they were).
- c.. Maoist. The leaders of the Democratic Kampuchea adopted an extreme form of Mao's doctrines. They employed such common Communist phrases as 'dialectic materialism', but also added a distinct twist of their own. Some examples include: 'only when the requirements of cleanly sweeping away the concealed enemies boring from within are consistently grasped will it be possible to sweep them out absolutely cleanly and successively'; 'reorient ideological and organizing views and stances in time'; 'the dictatorship of proletariat of the party'; and 'strengthen the stance of absolute and hot class struggle'.
- d.. Adjective- and adverb-based. The Khmer Rouge used adjectives and adverbs heavily, and translators will be hard pressed to find their equivalents in English. For example, 'felicitorously welcome the second anniversary of national independence: The super-fantastic 17th of April'; 'eliminate absolutely immaculately the ideology of individual and personal

property rights'; 'sweep cleanly away'; and 'let's congratulate super-excellently the glorious Communist Party of Kampuchea'.

e.. Administrative. The CPK organized its administrative system very differently from those used in previous regimes, and its language reflects this. Examples include such administrative terms as 'squad', 'fifty-member unit', 'mobile work brigade', 'Economic Support Unit', 'Hot Group' 'Cool Group' and 'Chewing Group'. The latter three are understood to refer to the CPK units responsible for conducting torture and extracting confessions.

Such atypical language has been interpreted and understood differently by Cambodian and international scholars alike. This could pose problems for translators in terms of accuracy and the time needed to produce a correct and nuanced translation. The key to understanding the CPK's use of Khmer lies in understanding Khmer Rouge history, administration, and terminology (an intimate knowledge of Cambodian culture is important, too).

To cope with such challenges, especially as the tribunal for senior Khmer Rouge leaders draw near, DC-Cam's Tribunal Response Team has developed an English language glossary that defines the terms the Khmer Rouge used. In addition, they have developed a transliteration system that encourages consistency in translating the names of people, places, and the like.

The glossary and transliteration systems were developed after careful readings and intensive research on the CPK cadres' diaries, notebooks on political sessions or trainings, and propaganda texts, which have given us insight into the obscure meanings of the language employed by the Khmer Rouge. Finally, our experience in interviewing former lower-level CPK cadres has added greatly to our understanding of the unique terms found in a variety of CPK documents.

Before the tribunal begins, it is important that the tribunal's translators and investigation teams understand the meanings of the terms found in CPK documents. This will require that they first study the historical context of the regime, which will give them a better background in understanding how the Khmer Rouge employed their unique language. Otherwise, many important points of evidence could be missed.

Bunsou Sour, The ECCC Response Team

Documentation Center of Cambodia

[1] "Khmer Rouge" is a term coined by King Sihanouk to refer to Cambodian leftists. It has come to be associated with the Communist Party of Kampuchea (CPK).

SORTED BY KHMER ALPHABETICAL ORDER

ក

| កន្លែង | Unit |
|--|---|
| កិច្ចវរសេនាតូប | Battalion |
| កិច្ចវរសេនាជំ | Regiment |
| កិច្ចពលតូប | Brigade |
| កិច្ចពលជំ | Division |
| កិច្ចអនុសេនាតូប | Platoon |
| កិច្ចអនុសេនាជំ | Company |
| កិច្ចទេមានករីកាណបំពេះស៊ហនុ | Sihanoukist National Army (ANS) |
| កិច្ចកម្មវិធីប្រជាប់អារិយបក្សកម្មយិន្តកម្មជាតិ | Communist Party of Kampuchea's Armed Forces |
| កិច្ចសេដ្ឋកិច្ច | Economic Support Unit |
| កិច្ចយោន៉ា | Military Unit |
| កិច្ចឃុំប, កិច្ចសួយត្រានា | Militiaman |
| កិច្ចការពារ | Defense/guard unit |
| កិច្ចហក | Fifty-member Unit |
| កិច្ចរយ | Hundred-member Unit |
| កិច្ចឃ្លានមុខ | Pioneer/Pioneer elements |
| កិច្ចសង្គមឯកជំ | Security Unit |

| | |
|--|---|
| កំសាន់ខ្លួន | Refashion / Refresh / Build up oneself |
| កម្មដែល | Karmic result |
| កម្មាធិប្បាលតាំង | Regional Cadre |
| កាត់ក្រាល | Decapitate/Behead |
| ការពុរសេវា | Intravenous injection |
| ការសប្តាយដោយចានធ្វើបញ្ចកដៃ | Sadism |
| ការសង្គសីកនឹងមិនអាចធ្វើបាយបញ្ហាមួយបានទេ | Revenge will not bring an end to a problem |
| កសាងកម្មវ៉ាន់ | Expand/build up forces |
| កសាងគោលដៅហាសម្បាជីវិបនិយកម្ម | Build up the standpoint of comradeship |
| កំពង់ខ្ពស់, ផែ (ឧ: ផែសម្រួល) | Wharf (Ex: sea wharf) |
| កំយកត្របាប់តាមខ្លាត | Do not follow in someone's footsteps/stereotype one another |
| កម្មវ៉ាន់ប្រចាំប្រឈប់ | Vanguard force |
| កម្មវ៉ាន់ស្ថាល | Core forces |
| ការជារកសាងកម្មាធិប្បាល | Cadre-building work |
| កំបុត្រស្អែក | Dagger |
| កំណើរ | sickle |
| ការប្រកាសនឹងអ្នកដ្ឋាប់ដែយការពេ | Counter-sponsor/former supporter |
| ការរំលូតក្នុង | Miscarriage |
| ការយកពេន់រៀនបេញ | Disembowel |
| ការធ្វាន់ទេសកម្មិតិសំប់ដែក | Highest level of punitive sanction |
| ការយុំយាំង | Detention, incarceration |
| ការប្រព័ន្ធមិនគ្រប់ ការប្រព័ន្ធមិនលួចបាន | Perversity |
| ការល្អចិយករាយណ៍ | Eavesdropping |
| កាន់បុរាណកំដ្ឋាក់បង្កើតិន្នន័យ | Carry the signboard "Revolution" |

| | |
|--|---|
| ការលេចកដី | Earthwork |
| ការលេចលើចងាយមិត្តភកិតិ | Friendly rough-housing/play |
| ការស្សប់ជនបរទេសប | Xenophobia |
| កន្លវនសុគ្រិត | Gentle subunit |
| កន្លវនកាប(សុរបម្រួយ) | Cruel subunit |
| ការសងសឹកប្រុលហ្មសហគតិ | Disproportionate revenge |
| កន្លត្រធភាព | Cool Unit |
| កន្លកោរ | Hot Unit |
| កន្លឡានទីក | Fire Brigade / Fire Truck Unit |
| ការធានលកម្ពុជ័ង់ដោយបង់ | Forced labor |
| ក្រប់ | Jute |
| ក្រម | Gang /group/unit |
| ក្រមអង្គម(សុរបម្រួយ) | Chewing Unit |
| ក្រមប្រវះដែ(សាមគ្គ) | (Solidarity) Mutual Aid Group |
| ក្លើងទិន្នន័យក្រុងកម្ពុជប្រលួយពួកសាសន៍ | Genocide Site |
| ក្តាប់នយោបាយក្រប់ស្របប្ដឹងទាំងប្រទេស | Grasp hold of the political layers throughout the country |
| កាត់សរស់ដែន | Hamstring |
| ការសាធសង់ប្រព័ន្ធប្រាបប្រព | Irrigation construction |
| ក្រាលមាស្តីនឹងកនាំ | Party's leading apparatus/mechanism |
| ក្រាលយុទ្ធផ្សែរ | Khmer body with Vietnamese head |
| កសិករកណាលបង្កក់ក្រោម | Lower middle-class farmer |
| កសិករច្ចាក់កណាល | Middle-class farmer |
| កសិករច្ចាក់លេខ | Upper class farmer |
| កសិករច្ចាក់លេខ | Upper middle-class farmer |
| កសិករច្ចាក់ក្រោម | Lower class farmer |

| | |
|-------------------------------|---|
| កសិករព្រឹ | Poor farmer |
| កដីលោក | Monastery |
| កងបល់ត | Mobile Work Brigade |
| ការគ្រប់គ្រងភូមិភាគណ្ឌសាន | Northeast Administration |
| កត្តាសត្វរនឹមួយតិ | Objective factors |
| កម្រិតនយោបាយរបស់មហាផន | Political level of the masses |
| កម្មសិទ្ធិឈើម | Private Ownership |
| ការលោកសឡ | Propaganda |
| កម្រុចបោលឡើស្តី | Raze |
| កម្រុចបោលឡើខ្ចប់ដីស្តី | Smash something to smithereens |
| កម្រុចឡើឡាច់ដាក់ | Reduce to ashes |
| កន្លែងកសាងខ្លួន | Reeducation camp |
| កាយវិការប្រជែងប្រជាថ្មី | Wild gesture |
| ការធ្វើមាតុកមិនវិត | Repatriation |
| កប្បកម្ម | Riot |
| កំហែងបងីវត្តិន៍ | Revolutionary wrath |
| កកទម្រង់ | Revamp/reform |
| ការឃុំដីសំខាន់បញ្ជីក្នុងបក្ស | Knowledge about Sensitive infra-party issue |
| ការបំបែក | Segregation |
| ការវាយប្រយុទ្ធដោយអារីដុនប្រាល | Small arms fire/attack |
| កុដកម្ម | Strike |
| កត្តាមត្តនេមតិ | Subjective factors |
| កម្មជារោម | Lower Khmer/Khmer Krom |
| កម្មភូជាលង្ហៅកំរោម | Subordinate/Lower rank cadre |
| ការផុតពុជ | Race extinction |

| | |
|--------------------------------------|----------------------------------|
| ការគាបសង្គច | Suppression |
| ការធ្វើរស្តីល | Tasks of the core units |
| កម្ពស់ពេញលាយកម្ពុជាយម្ចិនទាំង | Ten thousand strong labor force |
| ការធ្វើសសម្ងាតប្រើស្តីកម្ពុជាលីកទីប៊ | Third wave of purges |
| ការប្រជប់ប្រយ័ត្ន | Vigilance |
| ការរៀបចំកម្ពស់ពលកម្ពុជា | Work force organization |
| ក្រុមការងារ | Work team |
| កម្ពុជា - កសិករ | Worker and peasant |
| កម្ពុជាឌីការងារ | Working agenda |
| ការដ្ឋានការងារ | Work site |
| កម្មាធិបាទការងារ | Young pioneers/boy or girl scout |
| ការតស្សវណ្ណៈ | Class struggle |
| កំហែងវណ្ណៈ | Class wrath |
| ការវិភាគវណ្ណៈ | Class analysis |
| កោសល្អវិចិយ | Forensic examination |
| ការសម្ងាប់បំផុតពាណិជ្ជកម្ម | Extermination |

3

ឧបនិធ្លត្រសារគេ
កំហសសីលដម្ឋិ
ខ្សែបណ្តាញបញ្ជីខ្សែយេ
ខាំងយុទ្ធនលេបទិកដី
ខាំងបន្ទប់ស្រីរដ្ឋផ្លូវក្នុង

ឧបរក
ខ្លួនសំ
ខ្សោយ: សត្វិរុបណ្តាលសត្វិ

គុណៈសហករណ៍
គុណៈយ៉ា

For different views on the Khmer Rouge, see the DC-Cam publication *Searching for the truth*, No.6, June 2000.

Three-in-one traitorous network

Major historical traitors to the nation

Strings of traitors

Leadership link

Combat line

Having sex with someone else's spouse/adultery

Nucleon

To fit our model in \mathbf{X}

Hidden enemy burrowing from
inside/Undercover enemy burrowing from
within

within Synapse

Upper Khmer-Khmer Ieu

Enemy network/Enemy chain

Cooperative chief/committee

Khum Chief/ Subdistrict Chief/Committee

| | |
|---|--|
| កំរើ | Model |
| គណៈប្រតិបត្តិ | Nomination/ Assignment Committee |
| គណៈនគរបាល | New cabinet |
| គណៈកម្មាធិការប្រជាន់ខ្ពស់កន្លែយប្រចាំឆ្នាំ | Political and section of the presidium/politburo |
| មន្ទីរព្រៃញុណ្ឌ/គណៈគ្រប់គ្រងការដ្ឋានសហកណ្តុះសម្រាប់សាខាថែលបានរាយការដ្ឋានសង្គមនិយមស្អែក (នៅអតិថិជនបានសាងសង្គម) | Gulag [R., acronym for <i>glavnoe upravlenie lagery</i> , Chief Administration of Collective Labor Camps.] The Soviet penal system and its administration. |
| គណៈស្រុក | Srok Chief/ District Chief/Committee |
| គណៈអចិន្តិយ | Standing Committee/Permanent Committee |
| គណៈពេជ្ជកម្មរដ្ឋ | State/Public Commercial Committee |
| គណៈគំបន់ | Chief of a region/Regional Committee |
| គណៈគេងណាប (ដំ) មជ្ឈមណ្ឌល | Central Committee Division |
| គហបត្រ | Bourgeois |
| គ្រួសរាល់ | Family-ism |
| គ្រឹងផលិតស្សានីយយស | Decorations/ Medals |
| គោលដំបារយុទ្ធមេន្ត | Volatile standpoint |
| គោរពនៃជាតិ | Pledge allegiance to a flag |
| គណៈមជ្ឈមណ្ឌល | Central Committee |

ឧប

| | |
|--------------|---------------------|
| យុវជនគ្រាប់ | Arsenal |
| យុវជនសម្រាប់ | Equipment warehouse |
| យោរាយនា | Propagandize |
| យុវជន | Incarcerate/detain |
| យុំ | Subdistrict |

ច

| | |
|--|--|
| ចែតិយ | Stupa |
| ចលនកម្មយនិស្សកម្មដា | Kampuchean Communist Movement |
| ចលនសម្បាបបំណាត់ប្រជាធិបតេយ្យកណ្តាលម្បយ | Pogrom |
| ចិញ្ចីមការសម្ងាត់ | Nourish secret work |
| ចាក្រៅធ្វាកកវារល្អនៃលោម | To be fooled by persuasion |
| ចាត់តាំង | Assign, nominate, appoint |
| ចុះទោរាយសម្រកបដីនដល | Go down into the fray to do productive labor/ to vehemently cultivate crops |
| ចោរក្រោ | Bandit |
| ចូលជាបក្សដន | Become a member of the party |
| ចូលបក្ស | Join the party |
| ចូលបជីត្តិនី | Enter the revolution |
| ចូលបជីត្តិនៃពាក់កណ្តាលលោបដនៃបដី | Join the revolution without full devotion |
| ចោរសម្បួល | Pirate |
| ប្រជាបក | Strangle |
| បារេសវិជ្ជសមិនព្រមកែវប្រ | Remain intractable and resist improvement |
| ចលនដាបខ្លួន | Secession movement |
| បក្រពតិនិយម | Imperialism |
| បប្រជី | Spike/ Stake |
| បង្កើតបង្កូល | Unsympathetic |

ឆ

| | |
|--------------|----------|
| ឆ្នីក់ | Ambush |
| ជិជ្ជប្រកាំង | Migraine |

| | |
|----------------------------------|--|
| ជីដីប្រគិរ | Gout |
| ជីដីរំន់រោ | Chronic disease |
| ជីដីត្រុសក | Eczema |
| ជីដីសៀក | Beriberi |
| ជីដីត្រនឡាក់ | Fever |
| ជីដីរហាកទួលស្ថិត | Bronchitis |
| ជីដីហេបមគ្រលេយ៉ា[ឯច្ចកណុណ្ឌ] | Bubo (open sore as a result of the plague) |
| ជីដីខានល្អាក់ | Diphtheria |
| ជីដីពកក | Goiter |
| ជីដីកកមាន់ | Whooping cough |
| ជីដីផ្លាក់ណូម | Hemorrhage |
| ជីដីផ្លាក់ស្ប | Viginal discharge |
| ជីដីក្រុង | Hernia |
| ជីដីរហាកក្រពេះ | Gestitis |
| ជីដីនោមទស្សែ | Anuria (urinary failure) |
| ជីដីរហាកបំពេជក | Tonsillitis |
| ជីដីក្រុល្យ | Ringworm |
| ជីដីស្វែនក់ដៃដៀន | Rheumatism |
| ជីដីកញ្ចូល | Measles |
| ជីដីខានលេង | Jaundice |
| ជីដីដែកមិនលក់ | Insomnia |
| ជីដីត្រនផ្ទាល់សាយដំ | Influenza |
| ជីដីជាប់សរស់សុលាមក្នុងខ្សែរក្បាល | Stroke |
| ជីដីទូរឈប់បេវងុយ | Heart attack |
| ជីដីទឹកនោមដូម | Diabetes |

| | |
|---|--|
| ជីនី រ៉ែម | Shingles/Herpes |
| ជីនី ភគ្គស់ | Diarrhea |
| ជីនី ស្បបអវេះ យវេះ | Palsy |
| ជីនី បុសដុងប្រាត | Hemorrhoids |
| ជីនី ប្រមេះ | Gonorrhea |
| ជីនី ទល់លាមក | Constipation |
| ជីនី ភគមល | Dysentery |
| ជីនី ហត់ | Asthma |
| ប្រមុជទីកញ្ចប់ដោត | Immerse |
| ជយកណ្តូ | Loot/ spoils of war |
| ជីកស្វោគត្រួវជីកឡើងបុស | To dig up grass, one must dig up the roots |
| ជីនី ព្រៃ(គ្នានបទពិសោធនឹង) | Tenderfoot/novice |
| ជីនី ចាស់ | Old-timer/veteran |
| ជីហរីជបុជ នាងសិលជមីរស់ នៅសាតស៊ី និង ស្មាតស៊ី នាងនយោបាយ | Staunch revolutionary stand in terms of a clean morality of living and cleanliness in political term |
| ជីហរបជីតីនីរដបុជ នាងនរណ៍: ភាព | Staunch Revolutionary Stand in Terms of Class/background |
| ជីវិសុធន៍: បជីតីនី | Revolutionary outlook on life |
| ជយ ឲ្យ អូកណាម្នាក់ដុំតី សេបក់ ស្បាប | Snatch sb from the jaws of death |
| ជនរមជាតិ | Compatriot |
| ជីនី សតិអារម្មណ៍ | Consciousness illness |
| ផ្សៀលជ័ទេ លើអូមយបុខ្មកណាម្នាក់ | Fall in with sth/sb |
| ជញ្ចាំងមានត្របៀក | Wall with ears |
| ជនវត្ថិនិយម | Expansionist |
| ជញ្ចក់យកដលប្រយោជន៍បេកដ្ឋបេកប្រុញ | Exploit |
| ជម្លោះប្រជាប់អារិដ | Armed conflict |

୩୫

| | |
|----------------------------------|--|
| ល្អាចសង់ដោយល្អាច | Blood avenges blood |
| លូរលីដំបារដោបាទត្រួនការថ្វាសសមាត | Have an absolute standpoint about purging counter-revolutionary elements |
| សមាសភាពប្រសវនិនិជបងីត្តិន | |
| លួចបាយគគារណ៍ | Reconnoiter/spy |
| ល្អាចធម្មាល | Middle man/ Broker |
| លើចាប់ចំពេះខ្ញុំ | Be seized with anger against the enemy |

សេដ្ឋកិច្ច

Prisoner of war

ខ

ជីវិកកាលថ្មីនៃបដិវត្តន៍សង្គមនិយម
ដែលគ្រឿងស្ថូប

New phase of socialist revolution

ដែលមាននៅយោបាយស្ថាតសំ
ជីវិកដែលជីវិកកាលថ្មីប្រកែទេ

Despicable/contemptible

ជីវិកហុតអារីជី

Politically clean

ដើរបៀវសេវា

Two-crop land

ដើមបន

Disarmed

ដាប់នាត

Move freely

ដីដួនវិញ(ក្រាយពីសង្ស័ប)

Mulberry

ដុត្រូឡាបកេប្រូឆេះ

Absolute

ដាក់អន្តក

Come to

ដែកស្រប

Burn the outside to a crisp, but pull it out while the inside is still raw/to sidetrack/to detract

ដែលសារការ(ដែយសារការអស់សង្គម)

Lure

ដែន់ប្រាយទំនាក់

Pig iron

Desperate

ឌ

បាននិភ័យ

Hierarchy

គុណាការប្រជាជនបដិវត្តន៍
គុបស្តីដោយគុប ដំស្តីដោយដំ

People's Revolutionary Tribunal (PRT)

គ្រឿងគ្រានិយម

Small-fry eats a little, big-shot eats a lot

គំបនិពុកក្រាលវិនិ

Control-ism

Hard line area

| | |
|----------------------------|--|
| តាមដានប្រវត្តិរុប | Follow-up biography |
| តាមដានលួយតាមយកំមេល | Keep track of / To trace/keep tabs on |
| តំណែនភ្លៀងនិទ្ទេការក្រហម | People representative of a communist tendency |
| តំបន់និយម | Regional importance/regionalism |
| តំបន់ឡាប់ | Buffer Zone |
| តាមកម្មប់ | Search and destroy |
| តស្សីនឹងការងារ | Struggle in work/work hard |
| តស្សីលុប់ដល់ដើមចុងក្រាយ | Struggle to the death / struggle until the last minute |
| តំបន់ដែលទូទៅនៃការវាយប្រហារ | Affected area |
| តំបន់ប្រពិបត្តិការសិករដែន | War operation sub-region |
| ខម្លា | Tamil |
| ខម្លាតតសាសនា | Athostic Tamil |
| ដីប់ ប្រមិជីប់ | Yeast |

ខ

| | |
|------------------|--------------------------|
| ខ្សោះដែកលក់ | Sleeping pill |
| ខ្សោះបញ្ញេះ | Laxative |
| ខ្សោះស្រែមីប់ | Aphrodisiac |
| ខ្សោះបន្លោប | Antidote |
| ខ្សោះសន្យប់ | Anesthetic |
| ខ្សោះសាបមទន្ធភាយ | Rabbit-dropping medicine |

គ

| | |
|---------------------------------|-----------------------|
| គន់ទេព្រឹបប្រព័ន្ធឌីជីថេរ៉ែតណាម | Anti Vietnamese Front |
| ខម្លា | Non-believer/aetheist |
| ខេត្តស្តីលរបស់បក្សុ | Core party troop |

| | |
|--|---|
| ទិបត្តិក្រសាង | Direction to rectify work / direction of work rectification |
| ទាំងហេរ | En masse |
| ទូទាន | Encroach on |
| ទេសវគ្គ | Free Khmer Forces |
| ទេព្ទៃព្រ | Guerrilla |
| ទេព្រៃដីផ្លូវ | Infantry |
| ទិសដោលកម្ម | Labor target |
| ទិសុយនៃនយោបាយ | Political view |
| ទិត្យកំណត់សាកសាធ | Grave site |
| ទិបនីវត្ថិន៍ | The direction of evolution |
| ទំនាក់ | Contradiction |
| ទំនាក់បជិបក្តុ | Antagonistic contradiction |
| ទំនាក់ស្អាប់រស់ | Life-and-death contradiction |
| ទារុណកម្ម | Torment / Torture |
| ទារុណកម្មបច្ចនឹងព្រៃដីផ្លូវលើក្រាលបុរាណ | Hanging upside down |
| ទារុណកម្មដើរព្រៃដីផ្លូវបានដើម្បីក្រុងស្អិក | Suffocation with plastic bag |
| ទារុណកម្មបន្ទិទ្ធឌីកលើថ្ងៃស | Drops of water onto forehead |
| ទារុណកម្មដឹងក្រុបកំដែង | Having fingernails pulled out |
| ទារុណកម្មយកមួលបាកកំស្វែង | Being jabbed with a needle |
| ទារុណកម្មសំព័ន្ធបសត្តិក្រែត | Paying homage to image(s) of dogs |
| ទារុណកម្មដុតក្រែងបារី | Cigarette burns |
| ទារុណកម្មបន្ទិទ្ធឌីកលើស្អាប់ម | Forced to eat excrement |
| ទារុណកម្មបន្ទិទ្ធឌីកដើម្បីក្រុងទោម | Forced to drink urine |
| ទារុណដីក្រុង | Water tank/truck |

ຂ

| | |
|----------------------------|--|
| ជូរលុជ្ជកិច្ចការ ដើម្បីមួយ | Lax in doing something |
| ជម្លវិនិយោគកំពី | 3 rd class dharma discipline |
| ជីនិយប្រាប់ | Do politics |
| ជីជាកំលុងលើអ្នកណាម្នាក់ | Act as a good model for someone |
| ជីឡូស្សន្យប្រុសម្ងាប់ជីតុដ | Exterminate |
| ជីពុត | Feign / pretend |
| ជីពុតឈើ(ឱ្យជីការជារ) | Malingering |
| ជីកំឡុយប្រាប់ | Obliterate |
| ជីឡូទាល់បិត | Offend |
| ជាតិកសិករ | Peasant element/nature |
| ជម្លយាថ្នា | Pilgrimage |
| ជាតិយានមួយ | Pioneer nature / Pioneer elements |
| ជាតិអេដិន | Proletarian nature / proletarian element |
| ជីមាតុកមិនឈឺតិន | Repatriate |

ន

| | |
|---|--|
| នយោបាយតីនីនៃហេរោយ | Draconian policy |
| និយាយនឹត្តជាក់ស្វែនធនប្បញ្ញបងីតិនិក់ ក្តាប់អនុភាពយើនូជ្រជាប់ | Concretely operationalizing revolutionary vigilance means having a firm grip on our units of organization. |
| នយោបាយចាត់តាំង | Assignment policy |
| នយោទេន | Capitalist |
| នយកនុ | Chief of a unit |
| នយទុនកាលូយ | Chief of the cabinet |
| នយក្រុមបាត់តាំងក្រោប្រធេស | Chief of the foreign affairs service |

| | |
|---------------------------------------|--|
| និរទេសដីល្អអ្នកជម្លៃសប្តាហ៍ | Deportee |
| និយាយបញ្ជីន | Mince |
| នាយកថ្នាក់ការបរទេសន័រ | Deputy chief of the foreign affairs directorate |
| នយោបាយជាប់ខាតនិយមប្លូជ្រុលនិយម | Extremist policy |
| និយាយឆ្លងប៉ុងបត្រិតជានមីនិយមនៃមិននៅនៅ | Evade up and down |
| នាយកការនៅ | Non-commissioned officer/Military deputy |
| នាយវត្ថុ | Foreman / deputy |
| នាយកការន | Military officer / Commander |
| នយោបាយជាប់មួយ | Political monopoly/monopolized policy/politics |
| នាយកការនិភ័ព្យសកម្មភាព | Officer on active duty |
| នាយកទេ | Corporal |
| នាយកចុប្រឹត | Police officer / Guard |
| នាយកនិយម | Rankism |
| នាយកពេទ្យ | Female medic / Female medical worker |
| និន្ទការក្របាម | Red tendency / red trend / communist inclination |
| នាយកនិយម | Reserve officer |
| និយាយបញ្ជីនសាស្ត្រ | Speak to stir up contradictions |
| និន្ទការនប់វំជាទូសជើរក | Systematic education plan |
| នាំដែរ | Take the lead |
| នាមក្រុងក្រាយប្លាប់សុវត្ថម | Pseudonym |
| និន្ទការ | Tendency |

ច

| | |
|-------------------------|-----------------|
| ចាប់រំរៈ(ពីលើយន្តហេរោះ) | Strafe |
| ចង្វាក់ ចុរាប់ | Stymie/obstruct |

| | |
|--|--|
| បក្សពណ៌ករវេះតិណាម | Vietnamese Worker Party (VWP) |
| បក្សកម្ពុជានិស្សតណ្ហបិន | Indochina Communist Party (ICP) |
| បក្សកម្ពុជាយិស្សកម្ពុជា | Communist Party of Kampuchea (CPK) |
| បក្សកម្ពុជាប្រជាធិបតេយ្យ | Party of Democratic Kampuchea (PDK) |
| បក្សប្រជាធនបដីតកម្ពុជា | Khmer/Kampuchean People's Revolutionary Party |
| ប្រតែបង់សមាជិកលោ - ពាយទនកំចិនខ្មែង | There can be no comparison between losing two or three leading cadre and 200-300 members. Rather the latter than the former. |
| ប្រតែបង់កម្មាតិប្រាណដីកន្លែ - ពាយកំដួន | |
| បំដែរ | Agitate / Stir up |
| បរិធាន បច្ចបករណី | Apparatus |
| បន្ទាយទាបាន | Barracks |
| បង្ក្រាក់លើ បូបង់ដំ | Upper brothers |
| ប្រសជាសាមណ៍ | Become a novice monk |
| បញ្ជីស្សរកទេ | Blackboard of honor |
| បិសាបជាកំលាយាម | Blood sucker |
| បក្សដន្តគ្រឿម | Candidate party member(s) |
| បង្កបនកសិករ - កម្មករ | Brother/Sister peasant-worker |
| បទឃប៉ាញាវ៉ា | Cease fire |
| ប្រមូលកែវនឡំដំហង់ | Herd |
| បណ្តាញក្រត់ បុធបុធសង្គរក្រត់ | Chain of bad elements / traitorous network |
| ប្រធានប្រក បុគណៈប្រក | Chief of a district |
| ប្រជីសមុហភាព | Communal / collective meeting |
| បណ្តាញអនុលោខាបនបនបង្គារប្រើននក | Consecutive deputy secretaries |
| បរាជយបនិយម | Defeatism |
| ប្រជាកិច្ចិតិ | Demagoggy |
| ប្រជាធិបតេយ្យប្រមូលដ្ឋី | Democratic centralism |

| | |
|--|---|
| ប្រជីវេសនិទ្ទិត្តក្រុង | Denunciation |
| បដិច្ចសម្បាង ● | Dialectical materialism |
| បដិ | Earth moving bucket |
| បញ្ញា | East |
| បេសកដន | Emissaries / envoys |
| បុរាណស្ថាប់សំដាមយិន្នប្រជាជនក្រុងក្រុង | Absolutely determined to be with the poor in life and death |
| បំដែលបំដែលមហាផន្ល | Encourage the involvement of the masses |
| បញ្ជីលើក្រោមដែលត្រូវសម្រាប់ ប្រព័ន្ធសម្រាប់ក្រុងក្រុង | Execution list |
| បក្សជនពេញសិទ្ធិ | Feudal system |
| បក្សជនជាប់ខាត | Full rights party member(s) |
| បំណុលមនោគមនឹង | Hard core party member |
| បញ្ចាស់សំ | Ideological debt |
| ប្រព័ន្ធសម្រាប់ក្រុង | Indenture |
| ប្រជីដុម៖ក្រុង | Intricate System / Complicated System |
| បក្សិដុម៖ក្រុង | Justice meeting |
| បក្សិលករ | Labor party |
| បរិភាគ បុខិកញោដប់ថ្មី | Lackey |
| បណ្តុតបណ្តាយនិយម | Lax-ism |
| ប្រជីវេសការ | Lifestyle meeting / Livelihood meeting |
| បុជនីយដ្ឋាន | Memorial site |
| បជនិទ្ទិត្តក្រុង | National Democratic Revolution |
| បញ្ហាលញ្ហាតិ | Nationalities issues |
| បន្ទះន | Norm |
| បក្សិក | Partisan / clique |
| បក្សជន | Party member(s) |

| | |
|--------------------------------------|--|
| បដិវត្តន៍ទំណាក់រៀលេស៊ីកេវ | Peasant revolution |
| បន្ទូឡើកម្ពុជា | Purification |
| បុគ្គលិក | Pound corn |
| បកចោរនិយម | Privatism |
| បរិធាននិស្សទេកម្ពុជា | Purge apparatus |
| ប្រតិក្តិយា | Reactionary |
| បញ្ញវន្តក្រហម ឬបញ្ញវន្តកម្ពុជាយិស័ិត | Red intellectual / Communist intellectual |
| បោះឆ្នោត | Revolt |
| បំបែក | Segregate |
| បញ្ចួលទេត្រូកកំលើ | Send up to the higher level / send to be observed by the higher rank |
| បំពាក់បំបែនស្ថារតិ | Spiritual indoctrination |
| បញ្ចលបក្ស | Sponsor/bring someone to join the party |
| ប្រធានប្រុម | Team chief |
| បង្កប់ដៃក្នុង | Underground |
| បន្ទូលមជ្ឈយដម្មោះ | Sweet victory |
| បសិទ្ធភាព | West |
| ប្រាតិកម្ពុជា | Demonstration |
| ប្រាសសល្អាត | Sweep up/Sweep cleanly away |
| ប្រញ្ញុដោន្ល | Shell |

ផ

| | |
|---------------|--|
| ជោចំការវិណេក: | Class dictatorship |
| ជួរក្រោះសង្គម | Disrobe / Force to leave the monkhood / Defrock Buddhist monks |

៤

| | |
|--------------------------------------|-----------|
| ពក្សរប្រឹសម្រាប់សម្រាលនឹងយដលមិនអរសាល | Euphemism |
|--------------------------------------|-----------|

| | |
|---|---|
| ព្រៃនិត្តដំបានកំហែងវណ្ណោះដែលចំណាតិជ់គ្រែគ្រីក | Strengthen the stance of absolute and hot class struggle |
| ព្រៃយទេ | Deploy troops |
| ពេធូយាត | Executioner |
| ពិនិត្យសាកលវ | Exhume |
| ពួជសាសន៍បាត់បង្គ | Fallen race |
| ពេញសិទ្ធិ | Full rights |
| ពន្លឹបដីវត្ថុនិមិត្តប្រិយ | Glorious light of revolution |
| ពកក្បាលវិនិ | Hard-liner |
| ពិធីបញ្ជាល់បរិស្ថិ | Initiation ceremony for new party member |
| ពកស្អួលវិទ្ទុរក្រហម | Khmer Rouge cored men/ Khmer Rouge spy |
| ពកធៅ់ពិធីលដ្ឋិករោង | Malingerer |
| ពលបាលទេ | Master sergeant |
| ពេឡុងបាន | Medic |
| ពេឡុងព/មេស្រា | 17 April Hospital |
| ពេឡុង | Medical staff/medical practitioner |
| ពលធម៌ | Private |
| ពលទាហងសាមញ្ញ | Rank and file soldier |
| ពកសេវវិ | Revisionist |
| ពលបាល | Sergeant |
| ពលបាលត្រី | Sergeant or second class sergeant |
| ព្រលិមរស់បានមួយយប់ព្រលប់ស់បានមួយថ្ងៃ | By dawn I have survived for a night; by sunset I have survived for a day |
| ពលបាលធម៌ ឬ បុគ្គិនិត្តបាលធម៌ | Sergeant-major |
| ក | |
| ភាពខ្សោប់ដែរ | Gullibility |

| | |
|---|-------------------------------------|
| ការពិនិត្យមេដ្ឋាន ឬអារម្មណ៍ | Callousness |
| កែទៅ (លេចធ្លាកែទៅ) | Likeliness |
| ភ័សការ | Logistics |
| ច | |
| មិនអាប់គីប្រគេតែ (គីប្រលួយឆើង) | Irredeemable |
| មេបញ្ជាការកន្លែរសេនាត្រូវ | Battalion commander |
| មជ្ឈមបក្ស | Central party |
| មុលដ្ឋានកំប្រាដ់ | Comprador Capitalist |
| មនសិការ | Conscience |
| មុលបង្ហាញ | Contort |
| មណ្ឌលខេត្តក្រឹងក្រម | Crime site |
| មន្ទីរយុទ្ធជនពិការ | Department of disabled soldiers |
| មន្ទីរ | Department / Office |
| មិត្តមការឯក | Comrades-in-arms |
| មេបញ្ជាការកន្លែរពល(ជិ) | Division commander |
| មានបញ្ហាពក់ព័ន្ធសែលដួង | Be mixed up in problems of morality |
| មិនស្អាតសំ | Sloppy |
| មុខមាតិនិយម | Dogmatism |
| មនុស្សដែលទូលបង្វីបាក់/ស្តាសិក្សាយុបលាប | Scapegoat |
| មាត់ពេត | |
| មនុស្សស្ថិតនៅក្រោមអណ្តាលរាលនិនបញ្ហារបស់គេ | Protégé |
| មនុស្សកំឆ្លើយ | Frog-man |
| មហាមេរាតជោះ | Great Leap Forward |
| មិនស្អាតប្រើប្រាស់ ឬឱលដើរីការ | Slack off/Slack up |
| មិនទាន់ពេញសិទ្ធិ | Half full/candidate reserved |

| | |
|--|---|
| មានកំហើនលើថាប់យោន្តវាំដែលពេះអ្នកមាននឹង | Have a great deal of anger toward the rich and urban dwellers |
| អ្នកទីក្រុង | |
| មានបាត់កាត់បំផុសចោមានខ្លោ | Somebody was whipping up the fear/spreading that there are tigers |
| មានជាតិបាត់តាមធម្មិសបំផុស | Have the nature of the highest organization |
| មាតិរ៉ាកូរី - លេខីន | Marx-Leninist line |
| មាតិនយោបាយត្រីមត្រី | Right political line |
| មតិកសាធារណៈសមបកាត | Lessons learned from the commune/collective Line |
| មាតិ | |
| មាតិបង្កើតពិភ័ណ៌ស្ថាន | Line of bright revolution |
| មាតិមហាផន្ល | Mass line |
| មណុលដុសនាគតស្ថានតែ | Nerve center |
| មាតិរបសបក្ស | Party line |
| មាតិធិកនាំត្រីមត្រី | Perfect leadership line |
| មាតិអគ្គការ | Organization line |
| មាតិនយោបាយ | Political line |
| មណុលកសាធារណៈ | Purge/Re-education Center |
| មលវិវឌី | Radical |
| មាតិយុទ្ធសាស្ត្រសក្តម | Social strategic line |
| មុខព្រៃញ | Spearhead |
| មាតិយុទ្ធសាស្ត្រ | Strategic line |
| មណុលប្រតិបត្តិការសិករដ្ឋ | Sub-military Operation Center |
| មហាថោនតេវះ មហាមស្សាវយ | Super Great Leap Forward |
| មុខព្រៃញ | Spearhead/target |
| មុខសញ្ញា | Target |
| មិនស្សាតសំ | Unclean |

| | |
|---|---|
| មេយាតិកាំ | Chief killer |
| មេដោះ | Wet nurse |
| មោទនភាពនិយម | Vanity |
| ៥ | |
| យុទ្ធសាមគីការណ | Militant Solidarity |
| យុទ្ធយុទ្ធន | Military engine |
| យុវជនខ្មែរកាត់បិន | Sino-Khmer youth |
| យកការណ៍ | Spy out a secret |
| យុវនាទី ឬ ឯុវនិកអប់រំ | Young women in a mobile work brigade |
| ៦ | |
| រដ្ឋាភិបាលបដិសតិបណ្ឌោះអាសន្ននៃពិណាមខាងត្បូង | Provisional Revolutionary Government of the Republic of South Vietnam |
| រដ្ឋាភិបាលបច្ចេកទេសកម្ពុជាប្រជាធិបតេយ្យ | Coalition Government of Democratic Kampuchea (CGDK) |
| រាជរដ្ឋាភិបាលបច្ចុប្បន្នប្រជាធិបតេយ្យ | Royal Government of National Union of Cambodia (RGNUC) |
| រណសិរិយបរមជាតិខ្លួនតស្សរ៍: | United Issarak (Freedom) Front (UIF) |
| រណសិរិយបរមជាតិកម្ពុជា | National United Front of Kampuchea (NUFK) |
| រណសិរិយវំដោះប្រជាពលរដ្ឋខ្លួន | Khmer People's National Liberation Front (KPNLF) |
| រណសិរិយសាមគីសក្រុងជាតិកម្ពុជា | United Front for the National Salvation of Kampuchea (UFNSK) |
| រត់ហោលការប្រយុទ្ធន | Shirk combat |
| រោងប្រាយរោម | Communal eating hall |
| រោងប្រាយ | Dining hall, Communal dining hall |
| រំនឹងដូរ | Fail to menstruate |
| ររៀន | Prevent |
| រោគតែតែ (ប្រើលួយសហគ្រឿង, គ្នានហេតុផល) | Paranoia |

| | |
|---|--|
| ស្រែកស្អីក | Gaseous illness |
| រំនេស្សេះការង្មោះពួកយើងបានរបៀបដឹងចិត្តកាមរលកដាក់អាកាស | Jam the cultural airwaves |
| សេវា និងសិក្សាបច្ចេកទេសវិទ្យាសាស្ត្រ | Learn scientific and technical lessons |
| រណែនកសាកសាល្យម | Mass grave |
| រដ្ឋរំស្ទី | Menstruate |
| សេវានិស្សិតនៃបច្ចេកទេស | Political learning |
| រូបច័ត្តត្រីមក | Mug |
| រូបច័ត្តដែលបច័ត្តដោយតែបានសេវាដែលបាន | Snapshot |
| រាយការណ៍ | Report |
| សេវានិស្សិតនិងជាបន្ទុក | Study revolutionary concepts |
| ល | |
| លត់ដីកសាន់ខ្លួន | Temper and build oneself |
| លបច្ចុលភួនភួនមិលចម្លាបអាបារ | Sneak into a village to steal food |
| លប់បំបាត់កម្មសិទ្ធិកកដន | Abolish private ownership |
| លាងកម្លែលបាស់ ឬ ដុសខាត់ស្ថារត់ | Brainwashing |
| លទ្ធផលនៃអំពើប្រលួយពួកសាសន៍ | Genocidal outcome |
| លិទ្ធិតម្រូវប្រកាន់ | Indict script/ indictment |
| លេខាបេរាណ | Military secretary |
| លុវកត | Patrol |
| លេខាគណៈកន្លែកលម្អិត | Secretary of Central Committee Division |
| លើកកម្មសិទ្ធិកណាតីកន្លែកម្រោងទេរីត | Further raise the leadership quality |
| លើកកម្មសិស្ថារត់ប្រនុប្រយ័ត្នបន្ទិទ្ធិត | Heighten the spirit of revolutionary vigilance |
| លេបនិងអ្នក គ្រប់បែបយើងដោយតែលក្ខុណ្ឌ | Unconditionally make every kind of sacrifice |
| ល្អវន្ទសិទ្ធិ | Zero-sum game |

៩

| | |
|------------------------------------|---|
| វេលាសេដ្ឋីយ៉ាង ក បុសកិច្ច | Colonel |
| ភាគចិត្តិយម | Expansionism |
| វិណុ:ភាព | Class status |
| វិណុ:សកិកមិ | Feudal class/ Feudal system |
| វេជន | Hero/ Elite |
| វិស្វទកម្នកិដបក្ស | Infra-party purge |
| វិស័យនយោបាយដែកិដ | Internal political field |
| វិនិយត្តនវិធី | Iron discipline |
| ភាយសក្រប់ | Pounce upon |
| ភាលពិយត៌ | Killing fields |
| ភាយសម្រកសប្រមបញ្ហាមានគោននឹងនៃកោដែន | Carry out a shock assault resolutely to make the 3 ton and 6 ton breakthrough |
| កិដទៃ ហិកតា | |
| វេលាសេដ្ឋីយ៉ាទោ បុសកិច្ចកន្លែ | Lieutenant Colonel |
| វេលាសេដ្ឋីយ៉ាត្រី បុសកិច្ច | Major |
| វេនបាយ | Meal shifts |
| វគ្គសិក្សានយោបាយ | Political education session |
| វិណុ:អងន | Proletarian |
| វិយោគកម្នក្តានភាពសាក់លាក់ | Quasi-segregationist |
| ភាយឆ្លក់ បឆ្លក់បលូក | Raid/ ambush |
| វេនពេះ | Slice open someone's stomach |
| ភាយសម្រកដើរប្រែ | Storm attack to farm paddy (Farm intensively) |
| វេនយាមទៅប្រែ | Ten-day guard shifts |

៤

| | |
|---------------------|--|
| សញ្ញាប័ត្រខ្ពស់កំណើ | 1 st class certificate/ diploma |
| សញ្ញាប័ត្រខ្ពស់កំពោ | 2 nd class certificate/ diploma |

| | |
|------------------------------------|---|
| សញ្ញាប់ត្រីម្នាក់ត្រី | 3 rd class certificate/ diploma |
| សញ្ញាប់ត្រីដម្ចនឹងយុទ្ធសាស្ត្រត្រី | 3 rd class dharma discipline certificate/diploma |
| សម្បាប់ដោយបិទបំពន់ដកដើម្បី | Suffocate |
| សម្បាប់ដោយផែកវិច្ឆិក | Electrocute |
| ស្រីមប្រជាធន | People's War |
| សមាជិកបាន្តាល | Backbone member |
| ស៊ិកិត្ត បុអនីសេនិយ័ណិក | Captain |
| សាធារណរដ្ឋប្រជាមានិតកម្មស៊ិកិត្ត | People's Republic of Kampuchea (PRK) |
| សេនាបត់ | Chief of the army/ Supreme commander of the army |
| សម្បាបការូបនិយកម្ម | Collectivization |
| ស៊ិកិត្ត បុរាណសេនិយ័ណិក | Colonel |
| សង្គសិក | Seek vengeance |
| ស្រីមបិត្តសាប្តី | Psywar/War of nerves |
| សេ.អី.អា. | Central Intelligence Agency (CIA) |
| សេនាជន | Militiamen |
| សម្បាបការុ | Communal/ Collective |
| សមាគម | Community/association |
| សភាតាំណាឌប្រជាធន | People's Representative Assembly |
| សមាសភាព | Composition/ Component |
| សមមិត្តលេខា | Comrade Secretary |
| សហករណ៍ | Cooperative |
| សហពិនិត្យកណ្តាបិន | Indochina Federation |
| សមាជិកស្តីលុ | Core member |
| សកម្មភាពប្រសាំងបងិត្តិត្តិ | Counter-revolutionary activity |
| សាលាប្រក | District office |

| | |
|---|--|
| សាលាអប់រំ | Education hall |
| ស្មោរតែសលិនីសំបែរបស់វិណុក: កសិករ | Economical spirit of the peasant |
| សភិកមិនិយម | Feudalism |
| ស៊ិកិច បុអនិស៊ិយ៉េទា | First Lieutenant |
| សេវិនិយម | Freedomism/liberalism |
| សមរភូមិមួយ | Front line/battlefield |
| សុមិយតែតាមបិតបង់ | Eat to one's heart content |
| សិលជមិនសំឡើស្តាតសំ | Good moral lifestyle |
| សត្រូវស្ថាពួដ្ឋារ | Hereditary enemy |
| សហគរណីថ្វាក់លេខ | High-level cooperative |
| ស៊ិកិធីរ | High official |
| សត្រូវប្រភពិសាប្រតិ | Historic enemy |
| សតិភារមុណីស្ទឹនធតិ | Individual consciousness |
| សម្របកំណើតអធិនុញ្ញមេត្តស្របបំជត | Sharpen the ideology of the proletariat so that it is most cutting and powerful |
| សមាគមនិស្សិតខ្មែរ | Khmer Student Association |
| សម្បាបបំជតពួដ្ឋារ | Cut off entire familial line/exterminate |
| សម្បាប់មិនរៀសមួយ | Kill someone without discrimination |
| ស្រីដុនជាតិក្រឡា | Kola woman |
| សត្រូវស្ថិសាប់ហតុលាម | Flesh-and-blood opponent |
| សត្រូវស្ថាប់សំ | Life and death enemy |
| ប្រុវិជ្ជិន | Slow ripening rice/long-term rice |
| សរសេររៀបរាប់សកម្មភាពក្រោជាតិខ្សែកកំពើដើម្បីរបៀបដល់បប់ | Write a systematic account of someone's treasonous activities from beginning to end. |
| ស្រុលាក្រោសមួយភាព | Love the collective |
| សហគរណីថ្វាក់ក្រោម | Low-level cooperative |

| | |
|-------------------------------|--|
| ស៊ិតិ៍ទេ ប្រវេសនិយ័ត្ន | Major |
| ស៊ិតិ៍ទេកនីះ ប្រវេសនិយ័ត្នទៅ | Lieutenant colonel |
| សម្ងាប់រដ្ឋាភិបាល | Massacre |
| សិទិការម៉ាក | Mature in consciousness |
| សតិភារមួលៗសិទិនិយម | Middle-of-the road consciousness |
| សហករណ៍គំរូ | Model cooperative |
| ប្រុកគំរូ | Model district |
| សមាសភាពមិនបានវិត | Non-revolutionary component/ element/ non-revolutionary background |
| សន្តិប់ចុាត់ស្អារតី | Pass out |
| សិទិកាទិយម | Pacifism |
| សមាជិកត្រូវមច្ចូលបក្ស | Party candidate |
| សណ្ឋប់ផ្ទាប់សង្គម | Social Order |
| សិទិសម៉ែន | Peace alliance |
| សិទិការបនិយកម្ម | Peacification/pacification |
| ស្ថានការដ្ឋាន | Police station/ Police commissioner's office |
| ស្ថានករ | Police superintendent/ commissioner |
| ត្រូនិកប្រឹស | Deer antler |
| ស្ថិកអណ្ឌិក | Turtoise shell |
| មនុស្សស្អាប់មួយចំណេះដៃនៃខ្លួន | A man paralysed on one side |
| សាលាណិតិ | Provincial office |
| ប្រុះប្រាល | Quick ripening rice/ short-term rice |
| សតិភារមួលៗបានវិត | Revolutionary consciousness |
| ស្ថានត័ត្រិបានវិត | Revolutionary resistance consciousness |
| ស្រែនិយម | Rightist |
| ត្រូនិកដើសកដ្ឋាន | Rubber-sole sandal/car-tyre sandal |

| | |
|---|---|
| សាទិប្បាល | Santebal (The CPK state security organization) |
| សម្រិតសម្រៀងទេព | Screen army/ Single out army |
| សំគិល ប្រអន្តសេនិយ័ទេ | First lieutenant |
| សួយម្មាសការ បច្ចុប្បន្ន | Self-mastery/implementation |
| សំគិលប្រាក់ | Silver bands |
| សូន្យភូជបដិវត្តន៍ប្រជាជាតិប្រជាជិបគេយ្យ | When we transplanted (paddy) during the national democratic revolution there was progress, but when we transplant in the socialist revolution, we retrogress. Before we ate rice by the bushel, now we eat rice by the can. |
| ឡេម, សូន្យភូជបដិវត្តន៍សង្គមនិយមទេ | Transplant the rice with its root sticking up in the air |
| ក្រាយ មុនធបាបអង្គរពេជា តួអ៊របុបាបអង្គរកំបុង ។ | Die untimely |
| សូន្យប្រុវបតេគល់ | Social affairs |
| ស្វាប់មុនធផាយ | Solidarity |
| សហមក្តុប្រុ | National solidarity |
| សហមក្តុភាព | Staff (e.g., Eastern Zone Staff) |
| សហមក្តុជាតិ | Stalinism |
| សេនាជិការ | Supporting base/ home front/ rear |
| សារលើនិយម | Trade union |
| សមរភូមិក្រាយ | Village cooperative |
| សហាធិក | Second lieutenant |
| សហករណ៍ភូមិ | Water chasing rice/Floating rice |
| សំគិល ប្រអន្តសេនិយ័ត្ន | Willingness/good will |
| ប្រុវប្រដៃញ្ញេតក | Youth League |
| សុវត្ថិ: | Cry in pain |
| សម្រួលុយវិជន | Yuvakak League/Kampuchean Communist Youth League |
| ក្រសកលបំពេជីតិលីបាប់ | |
| សម្រួលុយវិជនក្នុងសម្រួលុយវិជនក្នុងយិនិសកម្មជាតិ | |

၁၇

ଭାବ ଦ୍ୱା ଯର୍ତ୍ତମାନ

Collective eating

၃၅

ព្រះនឹងកាទ់ក

Water tank

56

ମୁଖ୍ୟମନ୍ତ୍ରୀ ପାଦିତୀ

Acknowledger

អង្គការ

Angkar

ជាសង្គមរដិកទាំង ៤ ដែលបានពន្លាប់ដោយ

Leadership organization. As explained by the Khmer Rouge, "Guidelines on the use of words Angkar and Party," issued by committee 870, the central party committee, dated July 11, 1977, signed by Khieu (Son Sen), dated July 24, 1977. "(Doc. 1266 TS),"

1. Angkar or Party refers only to leadership organization , not to individuals.

ខ្លួនក្រហម “ការណែនាំស៊ីតិការប្រើប្រាស់

For individuals, use comrade and name, or comrade and position, or comrade representing Angkar at this level or that level. Example: Comrade Teng, Comrade Secretary, Comrade Representing [the] Zone....”

ពោក្រុសនៃការវិធីបរក្សា ដែលបានរៀបចំដោយ

គុណ: កម្មធិករដ្ឋលេខាណាពលជាកុណ: កម្មធិករ

មានឯកសារពីការបង្កើតរំលែក និងការបង្កើតរំលែក នៃក្រសួងសាធារណការ នៅក្នុងក្រសួងសាធារណការ នៃរដ្ឋបាល និងក្រសួងសាធារណការ នៃរដ្ឋបាល

ដែលចុះហត្ថលេខាដោយខ្លួន (ស្តីពី សេវា)

នៅថ្ងៃនេះ កុរ ខេត្តកណ្តាល ត្រូវទល់ពិនា

(ନୀଳମାର୍ଗ ଉତ୍ତରପାତ୍ର)

១. អង្គភាពនិង បរក្សាសំដោតទៅលើអង្គភាពដីក្នុង

ព័ត៌មាន: មិនសំដោឡើងបច្ចលទ ឬបំពេះ
ឱ្យរួម

រប់នឹងបគ្គលគេប្រែ «សមមិតិនិធីយោះ» ចាំបាច់

ເປົ້າສະມັກຕິດໃຜຝ່ໄພແນວ

អង្គការនៅថ្ងៃកំណើនេះបច្ចេកំណើនេះ ឬ ទទួលរាយណ៍:

សមមិត្តគេងសមមិត្តលោក សមមិត្តគំណង

ភ័ជ្រិភាគ... ៤

អង្គការនាគរកម្មយនិស្ស

Communist Women's Organization

| | |
|------------------------------------|---------------------------------------|
| អង្គការវិគីភាសា | Angkar with the eyes of the pineapple |
| អំណោចនិយម | Authoritarianism |
| ឆ្លកដៅពីតិចិលដៅការ | Malingerer |
| អ្នកការអំណោចដោយការ | Authoritarian / Despot |
| អ្នកម៉ែលត្រួន | Baby-sitter |
| អ្នកចម្លើជុំកសារ | Copyist |
| អ្នកសង្ខបាទកសារ | Summarizer |
| អ្នកចាបបង្កើត | Captor |
| អ្នកមួលដ្ឋាន | Base people |
| អ្នកត្រូម | Candidate |
| អនុសេទិយៗក បុសកិច្ច | Captain |
| អ្នកចារពន្យល់ បុរីភាគជកសារ | Annotator |
| អង្គភាពមជ្ជម | Central Unit |
| អ្នកតារប្រខំនជនជាតិបិន | Anti-Chinese Protestant |
| អគ្គស្ថិការ | Commissioner general |
| អគ្គសេទាជិការ | General staff |
| អតិភាពបស់បរិក្ខុកម្មយនិត្តកម្មជាតិ | CPK's existence |
| អំពើពោហ៍រាជរាជស៊ី | Debauchery |
| អ្នកមួលដ្ឋានបាស់ | Deposit base people |
| អនុគណៈកម្មាធិការទទួលបន្ទិកនយោបាយ | Deputy political commissioner |
| អង្គភាពខ្នាក់ប្រកុ | District-level unit |
| អ្នកដៅជុំកសារ បុគ្គមជកសារ | Documentarians/ Documentation group |
| អ្នកសមភាពនិយម | Egalitarian |
| អស់ទញ្ញា | Entice/ instigate/lure |
| អ្នកដម្ងៃសមកពីត្រួន | Evacuated city dweller |

| | |
|--|--|
| អ្នកជម្លៀប | Evacuee |
| អណិតជន | Foreign residents |
| អ្នកពេញសិទ្ធិ | Full rights people |
| អ្នកយកការណ៍របស់រដ្ឋបាសិទ្ធភាព | Government informer |
| អនុសោន្ត | Company grad officer (captain) |
| អនុគ្រាញនិយម | Hegemonism |
| អនុគ្រាញរាជការតទួលិយម | Hegemonism and Expansionism |
| អនុគ្រាញរាជ | Hegemony |
| អនុជនថ្មីក់លេខ | High-class bourgeois |
| អនិវត្ត | Implement |
| អ្នកចូរការណ៍ ឬអ្នកទិន្នន័យរៀងរារប្រាប់ | Informant |
| អ្នកទាំបាល | Introducer |
| អំពារ់នារ៉ា | Invoked/ appeal |
| អធិករាបលនាបក្រមិននិតិពលករ | Progressive and Labor Organization |
| អ្នកអប់រំមលដ្ឋាន | Local educator |
| អ្នកស៊ូលូលូលូននាន់ | Mercenary aggressor |
| អ្នកថ្មី | New people |
| អាកប្បកិរិយាមិនបានឯត្ត | Non-revolutionary behavior |
| អធិករវិនិយ | Organizational discipline |
| អ្នកសេបាបាយជាតិ | Patriotic |
| អនុជន | Petty bourgeoisie |
| អ្នកគំព្រឹទ្ធប្រុហម | Pro Khmer Rouge individuals |
| អ្នកដែលត្រូវលតាំង | Probationer |
| អជន | Proletariat |
| អ្នកដើរកជិតនិនយោបាយជាមួយខ្លួន | Person who owes some sort of political debt to the enemy/who is politically related to |

| | |
|---------------------------------------|--|
| អ្នករែសនីដៃ | enemy |
| អ្នកគិតសិរិបជីត្តិនឹង | Racist |
| អនុនិយាប្រាបេ | Revolutionary struggler |
| អនុនិយាប្រាបេ | Sub-politic |
| អ្នកក្រកកម្មធមានិតអ្នកគិតអត្ថភាពខ្លួន | The good rarely boast, only the insane boast without shame |
| អង្គការសិសាប់ កម្មករសិត្តិនឹង | The organization eats meat while the workers eat the bone |
| អនុលោខា | Under secretary |
| អង្គភាព | Unit |
| អង្គការហាត់សន្តិនឹង | Wide open organization |
| អង្គភាពតំបន់ | Regional unit |

៤

| | |
|----------------------------------|------------------------------------|
| ទត្តមន្ទីរ | Admiral |
| ទត្តមន្ទីរត្រី | Rear Admiral |
| ទត្តមន្ទីរទៅ | Vice Admiral |
| ទត្តមន្ទីនាយក | Commodore (Navy captain) |
| ទត្តមន្ទីនៀក | Fleet Admiral |
| ទត្តមសេនិយ៍ត្រី បង្កាយទ | Brigadier General |
| ទត្តមសេនិយ៍ត្រី លេខទ ប្រសនប្រមុជ | General of the army/ Field Marshal |
| បង្កាយទបង្កាយទទី ទត្តមសេនិយ៍ | |
| ទត្តមស្ថិនការ | High commissioner |
| ទត្តមសេនិយ៍នាយក | Lieutenant General |
| ទត្តមសេនិយ៍ទោ បង្កាយល | Major general |
| ទបករណីកំណត់ឯអរដោននៅក្នុងសាស្ត្រ | GPS (Global Positioning System) |
| ទបករណីក្រុមដឹក | Scuba equipment |

SORTED BY ENGLISH ALPHABETICAL ORDER

| | |
|---|---|
| 1 st class certificate/ diploma | សញ្ញាប័ត្រថ្មីកំណើនក |
| A man paralyzed on one side | មនុស្សស្អាប់មួយចំណេះខាងឆ្លើម |
| Abolish private ownership | លុបបំជាត់កម្ពស់ទិន្នន័យ |
| Absolute | ជាប់ខាត |
| Absolutely determined to be with the poor people in life and death | បង្កើចស្អាប់សំដាច់មួយនឹងប្រជាធិបតេយ្យក្រីក្រុងគ្មាន |
| Acknowledger | អ្នកទទួលស្អាម |
| Act as a good model for someone | ធ្វើជាគំរូលដែលអ្នកណាម្មានក |
| Admiral | និត្តមន្ត្រី |
| Agitate / Stir up | បំផុះស្តាំ |
| Affected area | តំបន់ដែលទទួលបានការវាយប្រហារ |
| Ambush | ឆ្លងកំណែ |
| Anesthetic | ដ្ឋីសន្តិប |
| Antidote | ដ្ឋីបន្ទាប |
| Angkar | អង្គការ |
| Leadership organization. As explained by the Khmer Rouge, “Guidelines on the use of words Angkar and Party,” issued by committee 870, the central party committee, dated July 11, 1977, signed by Khieu (Son Sen), dated July 24, 1977. (“Doc. 1266 TS.”) | ជាអង្គការដើរកនាំ ។ ដូចដែលបានពន្លាប់ដោយខ្លួនក្រហម“ការណែនាំស្តីពីការប្រើប្រាស់ពោករីក្សការនិន្ទ័បរិស” ដែលបែងច្រៀងដោយគណៈកម្មាធិការ ៨៧/០ ដែលជាកណៈកម្មាធិការ មជ្ឈមបក្សប៊ូចំឡើង ១១ ៩៦កកដែលចាប់ពីថ្ងៃទី ២៤ ខែកក្កដ្ឋា ឆ្នាំ១៩៧៧ (ឯកសារលេខ ១២៦៦ ឯកសារ) ។ អង្គការនិន្ទ័បរិសដែលបានពន្លាប់ដោយខ្លួនក្រហម“ការណែនាំស្តីពីការប្រើប្រាស់ពោករីក្សការនិន្ទ័បរិស” ដែលចាប់ពីថ្ងៃទី ២៤ ខែកក្កដ្ឋា ឆ្នាំ១៩៧៧ (ឯកសារលេខ ១២៦៦ ឯកសារ) ។ |
| 2. Angkar or Party refers only to leadership organization , not to individuals. | ១. អង្គការនិន្ទ័បរិសដែលបានពន្លាប់ដោយខ្លួនក្រហម“ការណែនាំស្តីពីការប្រើប្រាស់ពោករីក្សការនិន្ទ័បរិស” ដែលចាប់ពីថ្ងៃទី ២៤ ខែកក្កដ្ឋា ឆ្នាំ១៩៧៧ (ឯកសារលេខ ១២៦៦ ឯកសារ) ។ |
| For individuals, use comrade and name, or comrade and position, or comrade representing Angkar at this level or that level. Example: Comrade Teng, Comrade Secretary, Comrade Representing [the] Zone.....” | ប៉ុណ្ណោះ មិនសំដោះទេរកបុគ្គលទេ ។ ប៉ុណ្ណោះរបស់ពី |

| | |
|---------------------------------------|------------------------------|
| Angkar with the eyes of the pineapple | អង្គការដែកកម្មាស់ |
| Annotator | អ្នកចារពន្លេលំបូងក្រីការ |
| Antagonistic contradiction | ទំនាក់បងិចក្ចុង |
| Anti-Chinese Protestant | អ្នកតវិជនជាតិបិន |
| Anti-Vietnamese Front | ទំព្រឹបប្រសិទ្ធភននៃក្រុងពណ៌រ |
| Anuria (urinary failure) | ជិត្តិនោមទាប់ |
| Aphrodisiac | ថ្វីស្របច្ប័ះប |
| Apparatus | បរិធាន បុទ្ធបក្រណ៍ |
| Armed conflict | ជម្លោះប្រជាប់អារុយ |
| Arsenal | យុវជ្រាប់ |
| Assignment policy | និយោត្តាយបាត់តាំង |
| Assignment, nomination, appointment | ចាត់តាំង |
| Asthma | ជិត្តិហើត |
| Authoritarian / Despot | អ្នកការដែកកម្មាស់បំការ |
| Authoritarianism | អំណោចនិយម |
| Baby-sitter | អ្នកមេល្អក្រុង |
| Backbone member | សមាជិកបង្កែល |
| Bandit | ចោរគ្រប់ |
| Barracks | បញ្ហាយទាមាន |
| Base people | អ្នកមួលដារណ៍ |

| | |
|--|--------------------------------------|
| Battalion | កាត់វេរណែល នាតូប |
| Battalion commander | មេបញ្ញាការកាត់វេរណែល នាតូប |
| Be mixed up in problems of morality | មានបញ្ញាចក់ឡើងសីលិដមិ |
| Be politically clean | ដែលមាននិយោគុយសាតសង់ |
| Be seized with anger against the enemy | លើចាប់ចាំពេះខ្លួន |
| Become a member of the party | ចូលជាបក្ថុជនឹង |
| Become a novice monk | ចសជាសាមណែក |
| Being jabbed with a needle | ទារណាគម្មយកម្មលបាកសហចំ |
| Beriberi | ជីជីស្អាត |
| Major historical traitors to the nation | ក្នុងមហាក្សត្រជាតិជីជីដំ |
| Blackboard of honor | បញ្ហីស្ស្រកខ្មោះ |
| Blood avenges blood | ឈ្មាមសន្តែយឈ្មាម |
| Blood sucker | បិសាបជញ្ញកុំឈ្មាម |
| Bourgeois | គបាបតី |
| Brainwashing | លាងកម្លែងលបាស់ បង្កើតជាតិស្សារតី |
| Brigade | កាត់ពាណិជ្ជប |
| Brigadier General | ទីតុមសេនិយ័ត្នត្រី |
| Bronchitis | ជីជីរលាកទិនស្អាត |
| Brother/Sister peasant-worker | បង្កើបនិកម្ពុករ - កសិករ |
| Bubo (open sore as a result of the plague) | ជីជីកែីបត្រូលៃបង្កិនកណ្តាល |
| Buffer Zone | តំបន់ច្ចាប់ |
| Build up the standpoint of comradeship | កសាងគោលដំបារកម្មដីរូបនិយកម្ម |
| Burn the outside to a crisp, but pull it out while the inside is still raw/to sidetrack/to detract | ដុតធ្ងឹម្ងាបេកោបោម្ងោះ |
| By dawn I have survived for a night; by sunset I have survived for a day | ព្រលិមរស់បានម្មយប់ ព្រលប់ស់បានម្មយប់ |

| | |
|--|-------------------------------------|
| Callousness | ការពិគ្រោនមេត្តា បុរាណមុណ៍ |
| Candidate | អ្នកច្រើន |
| Candidate party member(s) | បក្សជនច្រើន |
| Capitalist | នាយទ្ទេ |
| Captain | សំគិត បានឯស់នីយ័ងក |
| Captor | អ្នកចាប់បូជ |
| Cadre-building work | ការធ្វើរកសារកម្មាធិបាល |
| Carry the signboard "Revolution" | កាន់ បញ្ជកដ្ឋាក់«បងីវត្តន៍» |
| Cease fire | បន្លួយប់បាត់ |
| Central Committee | គណៈមជ្ឈម |
| Central Committee Division | គណៈកងទល់(ផែ)មជ្ឈម |
| Central Intelligence Agency (CIA) | សេ.អី.អាត |
| Central party | មជ្ឈមបក្ស |
| Central Unit | អនុការពមជ្ឈម |
| Chain of bad elements / Traitorous network | បណ្តុះបញ្ជីក្រៃត់ បុគ្គលិន្ធកក្រៃត់ |
| Chewing Unit | ក្រុមអង្គម(សរបម៉ែយ) |
| Chief killer | មេយាតគេ |
| Chief of a unit | នាយវន |
| Chief of the army/ Supreme commander of the army | សេនាបត្រ |
| Chief of the cabinet | នាយឧទកលប័យ |
| Chief of a district | ប្រធានប្រឈរ ឬ គណៈប្រឈរ |
| Chief of the foreign affairs service | នាយក្រុមបាត់តាំងក្រោមប្រជុំស |
| Chief of a region | គណៈតាំង |
| Chronic disease | ជិត្យរំលែក |
| Cigarette burns | ទរុណកម្មដ្ឋាក់ត្រីនឹងជាន់ |

| | |
|---|---|
| Class analysis | ការវិភាគតំណែង: |
| Class dictatorship | ជោចំការវិណ្ឌែ: |
| Class status | រិណ្ឌែ: ភាព |
| Class struggle | ការតស្សែរិណ្ឌែ: |
| Class wrath | គំហែនិណ្ឌែ: |
| Coalition Government of Democratic Kampuchea (CGDK) | រដ្ឋអភិបាលប្រមេសកម្មជាប្រជាធិបតេយ្យ |
| Collective eating | ឃុប្បាយរូម |
| Collectivization | សម្រាបការុបនីយកម្ម |
| Colonel | ស៊ិកិទ បន្ទះសេនីយ៉ាង ក |
| Combat line | តួច្បល់ប្រយុទ្ធនៅ |
| Come to | ដើម្បីទីឡាន(ក្រោយពីសន្តែប៉ុង) |
| Commissioner general | អគ្គនាយករាជ |
| Commodore (Navy captain) | ទីតួមនាយកីនាយក |
| Communal / collective meeting | ប្រជុំសម្រាបការពាណិជ្ជកម្ម |
| Communal eating hall | ការងារប្បាយរូម |
| Communal/ Collective | សម្រាបការពាណិជ្ជកម្ម |
| Communist Party of Kampuchea (CPK) | បរកប្រុងកម្មយិនិត្តកម្មជាប្រជាធិបតេយ្យ |
| Communist Party of Kampuchea's Armed Forces | កន្លែកម្មវំនួនប្រជាប់អារ៉ាធបក្សកម្មកម្មយិនិត្តកម្មជាប្រជាធិបតេយ្យ |
| Communist Women's Organization | អង្គការនានាកំម្មយិនិត្ត |
| Community | សមាគម |
| Company | កន្លែកនិងសេវាភ័ត៌ម្លេ |
| Company grade officer (captain) | អនុសេវានានី |
| Compatriot | ជនរូមជាតិ |
| Composition/ Component | សមាសការពាណិជ្ជកម្ម |
| Comprador Capitalist | មូលដឹនកំប្លាផីរ |

| | |
|----------------------------------|---|
| Company | ក្រុងអន្តែប់ទាំង |
| Comrades-in-arms | មេត្តរមន្ទារដី |
| Comrade Secretary | សមមិត្តលោក |
| Conscience | មនុស្សការ |
| Consciousness illness | ជីវិសារតិភារម្នល់ |
| Consecutive deputy secretaries | បណ្តុះបណ្តុះលោខាបន្ទូលបន្ទូលបំប្រើនៅក្នុង |
| Constipation | ជីវិទិនល់លាមក |
| Content/essence | ក្នុងសារ |
| Contort | មួលបន្ទាប់ |
| Contradiction | ទំនាក់ |
| Control-ism | ប្រព័ន្ធប្រព័ន្ធនិយម |
| Cool Unit | ក្រុងគ្រប់គ្រង់ |
| Cooperative | សហករណ៍ |
| Cooperative chief/committee | គុណៈសហករណ៍ |
| Copyist | អ្នកចិត្តនឹងកសារ |
| Core forces | កម្មវិធីស្តីបុរាណ |
| Core member | សមាជិកស្តីបុរាណ |
| Core party troop | ទំនាក់លេខបស់បក្ស |
| Corporal | ទាយទោ |
| Counter-revolutionary activity | សកម្មភាពប្រឆាំងបងីរតិនិ |
| Counter-sponsor/former supporter | ការប្រឆាំងនឹងអ្នកជ្ញាប់ដូយគាំព្រោះ |
| CPK's existence | អតិភាពបស់បក្សកម្ពុជាយិនិត្តកម្មជាតិ |
| Crime site | មានឱ្យមិនលើទៅក្រុងកម្ពុជា |
| Cruel subunit | ក្រុងរដ្ឋការចាប់(ស្អែកមេឡើយ) |
| Cry out in pain | ក្រោយការទំនួលកិច្ចិយ៉ែបាប់ |

| | |
|---|------------------------------------|
| Cut off entire familial line/exterminate | សម្រាប់ទាំងពូជ |
| Dagger | កាំបិតត្រូវតិច |
| Debauchery | សំពើពោលរាងរ៉ស |
| Decapitate/Behead | គាត់គ្រាល |
| Decorations/ Medals | ត្រួវតែសុវត្ថិយបេស |
| Deer antler | ត្រូវតែសុវត្ថិយបេស |
| Defeatism | បរាជីយនិយម |
| Defense/guard unit | កង់ការពារ |
| Defrock Buddhist monks | ដូរក្រោះសង្កែ |
| Demagogoy | ប្រជាកិច្ចិតិ |
| Democratic centralism | ប្រជាធិបតេយ្យប្រមូលដ្ឋាន |
| Demonstration | ធ្វើកម្ម |
| Denunciation | ប្រជូនកន្លឹមតែវិន |
| Department / Office | មន្ទីរ |
| Department of disabled soldiers | មន្ទីរយុទ្ធផលពិការ |
| Deploy troops | ព្យាយាយទេន |
| Deportee | និរនោសជន ឬអ្នកជម្លៃស |
| Deposit base people | អ្នកមូលដ្ឋានបាសរ |
| Deputy chief of the foreign affairs directorate | នាយកដ្ឋានការបរទេសរដ្ឋ |
| Desperate | ដែលស្រាវក់(ដែលស្រាវការអស់សង្គ្រែម) |
| Deputy political commissioner | អនុគណៈកម្មាធិការទទួលបន្ទុកនឹងយោបាយ |
| Despicable | ដែលគូរព្យូស្តីប |
| Detention | ការយំបង់ន |
| Diabetes | ជីឡិត្រូកទេមផ្លូម |
| Dialectical materialism | បង្រិចសម្រួល្យ |

| | |
|---|---------------------------|
| Diarrhea | ជីវិករស្សន៍ |
| Die untimely | ស្អាប់មុនអាយុ |
| Dining hall, Communal dining hall | ពេជ្ជបាយ |
| Diphtheria | ជីវិតានស្អាក់ |
| Direction to rectify work / direction of work rectification | ទិសត្របដឹងការងារ |
| Disarmed | ដកនារូដា |
| Disembowel | ការយកពោះខ្លួនចេញ |
| Disproportionate revenge | ការសង្គមឱ្យក្រែលហុសហេតុ |
| Disrobe / to force to leave the monkshood | ជួកប្រាងសង្គ្រោះ |
| District-level unit | អនុការព្យូរក្រប់ក្រង់ |
| District office | សាលាប្រើក្រង់ |
| Division | កន្ទុពលដា |
| Division commander | មេបញ្ញការកន្ទុពលដា |
| Do politics | ធ្វើនិយោគបាយ |
| Do not follow in someone's footsteps/stereotype one another | កំយកគ្រប់តាមត្រូវ |
| Documentarians/ Documentation group | អ្នដើរកសាង ឬក្រុមកសាង |
| Dogmatism | មិនមាតិនិយម |
| Drops of water onto forehead | ទុកដាកម្នបន្ទិទិនកលើថ្ងៃស |
| Dysentery | ជីវិកម្លល |
| Earth moving bucket | បង្កើត |
| Earthwork | ការលើកដី |
| East | បុរី |
| Eat to one's heart content | ស្ថិចយុត្តិតាមចិត្តបង្កើត |
| Eavesdropping | ការល្អចិត្តការណា |
| Eczema | ជីវិត្រូសក |

| | |
|---|---|
| Economic Support Unit | ការគេងដឹកច្បែរ |
| Economical spirit of the peasant | ស្មោរត័សនុបំសំចែរបស់កសិករ |
| Education hall | សាលាអប់រំ |
| Egalitarian | អ្នកសមភាពនិយម |
| Electrocute | សម្ងាប់ដោយសក់ខ្លួនត្រួតពិនិត្យ |
| Emissaries / envoys | បេសកកម្ម |
| En masse | ទាំងបាត់ |
| Encourage the involvement of the masses | បំផុតសបំផុតលមបាត់ន |
| Encroach on | ទ្ទាងន |
| Enemy network/Enemy chain | វិមីរយៈសត្វ់រ ឬបណ្តាញសត្វ់រ |
| Enter the revolution | ចូលបានត្រួតពិនិត្យ |
| Entice/ instigate | អ្នកសាច់ |
| Equipment warehouse | ឃ្លាំងសម្ងាត់ |
| Euphemism | ពាក្យរប្រើសម្រាប់សម្រាប់និយោដែលមិនគឺសរម |
| Evacuated city dweller | អ្នកជូនឯកសារតាមក្រុង |
| Evacuee | អ្នកជូនឯកសារ |
| Evade up and down | និយាយឡើប់ឡើមនឹងនេះមនឹងនេះ |
| Execution list | បញ្ជីលើកដែលត្រួតពិនិត្យសម្ងាប់ |
| Executioner | ពេធិ៍សាច់ |
| Exhume | ពិនិត្យសរាកសាសនា |
| Expand/ build up forces | កសារកម្មវាំង |
| Expansionism | រាជនិនិយម |
| Expansionist | ជនរាជនិនិយម |
| Exploit | ជន្ធភាពយកដលប្រយោជន៍ ឬគិតប្រើប្រាស់ |
| Exterminate | ផ្តើមឱ្យស្អើ ឬសម្ងាប់បំផុតពិនិត្យ |

| | |
|--------------------------------------|---------------------------------|
| Extermination | ការសម្បាប់បំផុតពួរ |
| Extremist policy | នយោបាយដាច់ខត្តិយមប្លប្លនិយម |
| Fail to menstruate | វាំងរដ្ឋវា |
| Fall in with sth/sb | ធ្វើលជ្ជឈាមីអ្នមយ បូឌីកណាម្មាក់ |
| Fallen race | ព្យិសាសន៍ប្រាត់បង្គ់ |
| Family-ism | គ្រឿសារនិយម |
| Feign / pretend | ធ្វើពុត |
| Female medic / Female medical worker | នាន់ពេទ្យ |
| Feudal class/ Feudal system | វេណ៌៖សកិកមិ |
| Feudal system | ប្រព័ន្ធសកិកមិ |
| Feudalism | សកិកមិនិយម |
| Fifty-member Unit | កន្លែក |
| Fire Brigade / Fire Truck Unit | កន្លែកងារទឹក |
| First Lieutenant | សំគិល បុរន្ណស់និយ័ទ្រ |
| Fleet Admiral | ទីតាំងនឹងក |
| Flesh-and-blood opponent | សត្វរ៉ែស្ថាប់បុត្រិយាជ |
| Follow-up biography | តាមដានប្រវត្តិរប |
| Forced to drink urine | ទារុណកម្មបង្កើតឱ្យជីកទិកពេទ្យ |
| Forced to eat excrement | ទារុណកម្មបង្កើតឱ្យស៉ីអាប់ |
| Forced labor | ការងារពលកម្មធ្វើដោយបង្កើត |
| Foreign residents | អណិកជន |
| Foreman / Deputy | នាយរដ្ឋ |
| Forensic examination | កោសល្អវិចិថយ |
| Free Khmer Forces | ទំនាក់សេរីកា |
| Freedomism/liberalism | ស៊ីនិយម |

| | |
|---|---|
| Friendly rough-housing/play | ការលេខលើចង្វាយមួយចិត្តភាព |
| Frog-man | មនុស្សកំដែប |
| Front line/battlefield | សមរភូមិមួយ |
| Full rights | ពេញសិទ្ធិ |
| Full rights party member(s) | បេក្ខុជនពេញសិទ្ធិ |
| Full rights people | អ្នកពេញសិទ្ធិ |
| Further raise the leadership quality | លើកម្ចស់គុណភាពដីកនាំថ្មមទេរីត |
| Gang /group/unit | ក្រុម |
| Gaseous illness | ពេតិសិក |
| General | ទីតួមសេនិយ័យ |
| General Staff | អគ្គសេវាជារក |
| General of the army/ Field Marshal | ទីតួមសេនិយ័យដៃលេខ ឬសន្តប្រមួយដែលបានប្រើប្រាស់ |
| Genocidal outcome | លទ្ធផលនៃការប្រលួយទីតួមសេនិយ័យពីសាសនា |
| Genocide site | ក្រុងនៃទីតួមសេនិយ័យដែលបានប្រើប្រាស់ |
| Gestitis | ជីវិរណាក្រុង |
| Gentle subunit | ការរួមសត្វ |
| Get rid of the enemy's consciousness | ជូម៉ោះថាលបសតិអារម្មណ៍ខ្សោះ |
| Get rid of non-revolutionary behavior | ជូម៉ោះថាលបដិ៍ហរមិនបានទីតួ |
| Glorious light of revolution | ពន្លឹបដិវត្តន៍ប្រិមប្រិយ |
| Go down into the fray to do productive labor/ to vehemently cultivate crops | ចុះឡាសរុយសម្រកបង្កប់ដើម្បីផល |
| Goiter | ជីជុំកក |
| Gonorrhea | ជីជុំប្រម៉ោះ |
| Good moral lifestyle | សំណងចិត្តសំនោះស្រាវត្ថុសំ |
| Gout | ជីជុំប្រគ្រឿវ |

| | |
|--|--|
| Government informer | អ្នកយកពាររបស់ខ្ញុំត្រូវបាយ |
| GPS (Global Positioning System) | ឧបករណ៍កំណត់ភីអារដោនេរកម្មិសរស្តី |
| Granary | ជូនករ |
| Grave site | ទីតាំងកប់សាកលែង |
| Grasp hold of the political layers throughout the country | គ្នាប់នយោបាយចាយគ្រប់ស្ថាប់ទីផើនប្រទេស |
| Great Leap Forward | មហាអោកតដ្ឋោះ |
| Guerrilla | ទំនាក់ទំនាក់ |
| Gulag [R., acronym for <i>glavnoe upravlenie lagery</i> , Chief Administration of Collective Labor Camps.] The Soviet penal system and its administration. | គណក: គ្រប់គ្រីនការដ្ឋានសហករណ៍ (នៅអតិថិជនការពារដ្ឋានអនុមនុស្សរៀបចំ) |
| Gullibility | ការពារប់ដ្ឋោះ |
| Half full/candidate reserved | មិនទាន់ពេញសិទ្ធិ |
| Hamstring | ការតែសរស់សេដ្ឋិន |
| Hanging upside down | ទារណកម្នុបងដៃនឹងព្យារព្យីនលើក្បាលបុះគ្រោម |
| Hard core party member | បរិជ្ជនដ្ឋានការ |
| Hard line area | តំបន់ពកក្បាលវិធី |
| Hard-liner | ពកក្បាលវិធី |
| Have a great deal of anger toward the rich and urban dwellers | មានគំហើនយ៉ាងខ្ពស់បំពេះអ្នកមាននិធីអ្នកទិន្នន័យ |
| Have an absolute standpoint about purging counter-revolutionary elements | លួយលើដីហរដ្ឋាភិបាលតុកធនការប្រជាសសម្ងាត់ សមាសភាពប្រសវនិធីនិងបងីរតិនិ |
| Have the nature of the highest organization | មានជាតិបាត់តាំងខ្ពស់បំជុំគិត |
| Having sex with someone else's spouse/adultery | ឯបនិធីគ្រឿសរារគិត |
| Having fingernails pulled out | ទារណកម្នុដកក្របាត់ដៃ |
| Heart attack | ជីវិះខ្សោយបេះដុំ |
| Hegemonism | អនុគមន៍ការពិយាយមុនិត |

| | |
|---|-----------------------------------|
| Hegemonism and Expansionism | អនុវត្តរការរាជសេដ្ឋិយម |
| Hegemony | អនុវត្តរការ |
| Heighten the spirit of revolutionary vigilance | លើកកំណែស្ថានត្របង្របយ័ត្នបង្កើតពី |
| Hemorrhage | ជិត្តិធ្លាក់ណាម |
| Hemorrhoids | បុងធម្មតា |
| Herd off | ប្រមូលកេរីរទោទាំងហួរ |
| Hereditary enemy | សម្រាប់សម្រាប់ |
| Hernia | ជិត្តិក្រីន |
| Hero/ Elite | វរដន |
| Hidden enemy burrowing from inside/Undercover enemy burrowing from within | ខ្សោយបង្ហប់សម្រាប់ដៃគុង |
| Hierarchy | បានានិភ័យ |
| High-class bourgeois | អនុជនិភ័យក់លេខ |
| High commissioner | នគរបាលស្ថាប់ការ |
| High-level cooperative | សហការណ៍ច្បាស់ក់លេខ |
| High official | សកិលជន |
| Highest level of punitive sanction | ដុញទោសកម្រិតខ្ពស់បំផុត |
| Historic enemy | សម្រាប់ប្រវត្តិសាស្ត្រ |
| Hot Unit | ការកេរី |
| Hundred-member Unit | ការរយ |
| Ideological debt | បំណុលមនេគមនឹង |
| Immerse | ប្រមិជនិកញូបបង់ដើម្បី |
| Imperialism | បក្សពតិពិយម |
| Imperialist | ជនបក្សពិតិត្ត ឬពេកបក្សពិត្ត |
| Implement | អនុវត្ត |

| | |
|---|--|
| Incarcerate/detain | យំបរិង |
| Indenture | បញ្ជាស្ថីសំ |
| Indict script/ indictment | លិទ្ធផោទប្រកាន់ |
| Individual consciousness | សតិអារម្មណីសនិទ្ទេ |
| Indochina Communist Party (ICP) | បក្សកម្ពុជាយនិស្សតណ្ហបិន |
| Indochina Federation | សហព័ន្ធផណ្ហបិន |
| Infantry | ទំនាក់ដើង |
| Influenza | ក្រុងជាសាយដា |
| Informant | អ្នកចូរការណ៍ ឬអ្នកទិន្នន័យរៀងរាល់ប្រាប់ |
| Infra-party purge | វិស្វទេកម្ពុជាបក្ស |
| Initiation ceremony for new party member | ពិធីបញ្ចប់បក្ស |
| Insomnia | ជិតិដែកមិនលក់ |
| Insurgent | ជនបែលប្រារ |
| Internal political field | វិស័យយោជន៍ដូច្នេះ |
| Intravenous injection | ការព្យូរសែរូម |
| Intricate System / Complicated System | ប្រព័ន្ធដែលសំញ្ញា |
| Introducer | អ្នកទាំប្រាប់ |
| Invoked/ appeal | អំពារ់នាំ |
| Iron discipline | វិនិយត្តន៍ |
| Irredeemable | មិនអាចតែក្រោប់បាន (តែក្រោប់ឡើង) |
| Irrigation construction | ការសាន់សង្គមប្រព័ន្ធរោងចាប់ប្រពៃត |
| Jam the cultural airwaves | កំនើសុះការផ្លូវព្យាយរប្បធម៌តាមរលកធាតុភាគាស |
| Jaundice | ជិតិខាន់ល្អឹង |
| Join the party | ចូលបក្ស |
| Join the revolution without full devotion | ចូលបងីត្តិត្តិញាក់កណ្តាលលប់បងីត្តិ |

| | |
|---|----------------------------------|
| Killing fields | រាលពិយាធម៌ |
| Kola woman | ប្រឹងជាតិក្រឡាង |
| Labor party | បក្សុណុលគរ |
| Labor target | ទិសដៅណុលគម្ពុ |
| Lackey | បនីរាជ បុខិកញេះជាប់ថ្មី |
| Lascivious | ឯត្តុប (បង្កើតច្បាស់ល្អ) |
| Laxative | ផ្លូវបញ្ចុះ |
| Lax-ism | បណ្តុះតុប ឈោនយនិយម |
| Lax in doing something | ធ្វើលុងក្នុងការធ្វើអីមួយ |
| Leadership link | ក្នុងមេរ |
| Learn scientific and technical lessons | រៀនឱស្ថ្តីបច្ចេកទេសវិទ្យាសាស្ត្រ |
| Leftist | ជនឆ្លែងនិយម |
| Lessons learned from the commune/collective | មតិកសាធារណ៍ពីសម្របភាព |
| Lieutenant Colonel | រៀស់និយ់ទេ បសិកឈុត្តិកន្លែង |
| Lieutenant General | ទិន្នមេស់និយ់នាយក |
| Life-and-death contradiction | ទិន្នន័យស្ថាប់នៃសំណើ |
| Life-and-death enemy | សត្វវិស្វាប់នៃសំណើ |
| Lifestyle meeting / Livelihood meeting | ប្រជុះវិវាទ |
| Likeliness | កេទ (ហេតុកេទ) |
| Line | មាតិវ |
| Line of bright revolution | មាតិវបជីនិត្តិជ័យស្ថាន |
| Local educator | អ្នកអប់រំមុលដ្ឋាន |
| Logistics | កំសរភាព |
| Slow ripening rice/long-term rice | ប្រវិធីនៃ |
| Love the collective | ប្រលាយសម្របភាព |

| | |
|------------------------------------|----------------------------|
| Low-level cooperative | សហករណ៍ខ្មែរកំព្រោម |
| Lower-class farmer | កសិករប្បាក់កំព្រោម |
| Lower Khmer/Khmer Krom | កម្ពុជាកំព្រោម |
| Lower middle-class farmer | កសិករគណន៍ខ្មែរកំព្រោម |
| Lure | ដាក់អនុញ្ញក់ |
| Major | វេសនីយ់ត្រី ឬស៊ិទ្ធិក |
| Major general | ទីត្រូមសេនីយ់ទេ ឬដាក់យល់ |
| Malinger | ធ្វើពុពលី (ឯិលធ្វើការជាន់) |
| Malingerer | អ្នកធ្វើពុពលីលធ្វើការ |
| Mass grave | រណែរណៈសាកសរព្យម |
| Mass line | មាតិវមបាយដៃ |
| Massacre | សម្បាប់រង្កាល |
| Master sergeant | ពលច្បាលទេ |
| Mature in consciousness | សព្ទការមក |
| Marx-Leninist line | លិចិម៉ាកូវ-លេនិន |
| Meal shifts | វេនបាយ |
| Measles | ជិដីកំព្យិល |
| Medic | ពេទ្យទាប់ន |
| Medical staff/Medical practitioner | ពេទ្យ |
| Memorial site | បុរាណិយដ្ឋាន |
| Menstruate | រដ្ឋរំប្រើ |
| Mercenary aggressor | អ្នកសំណួលលួយនៅន |
| Middle man / Broker | លួយករណន៍ |
| Middle-of-the road consciousness | សតិអារម្មណ៍សព្ទនិយម |
| Migraine | ជិដីប្រកាំន្ម |

| | |
|--|------------------------------|
| Military engine | យោនិយមទេស |
| Military officer / Commander | នាយកបាល់ន |
| Military secretary | លេខាមេយាភ័ណ្ឌ |
| Military Unit | គម្រោងមេយាភ័ណ្ឌ |
| Militant Solidarity | យុទ្ធសាមគ្គភាព |
| Militiaman | សេវាជន ឬកដៃស្តាយត្រាណក |
| Mince | និយាយបញ្ចូន |
| Miscarriage | ការរលូចកិចន |
| Mobile Work Brigade | គម្រោងបណ្ឌិត |
| Model | គំរឿ |
| Model cooperative | សហគ្រប់គំរឿ |
| Model district | ស្រុកគំរឿ |
| Monastery | កដិលោក |
| Move freely | ដើរកែវសេវា |
| Mulberry | ដីមមន |
| (Solidarity) Mutual Aid Group | ប្រជបន់ដោះស្រាយ(សាមគ្គ) |
| Political monopoly/monopolized policy/politics | នយោបាយដ្ឋានចុះមុខ |
| Moral offenses/sexual offenses | កំហុសសិលជិច |
| National Democratic Revolution | បង្កើតនិភ័យជាតិប្រជាធិបតេយ្យ |
| National United Front of Kampuchea (NUFK) | រណកសិក្សប្រជាធិបតេយ្យ |
| Nationalities issues | បញ្ហាសញ្ញាតិ |
| Nerve center | មណ្ឌលដុសខត់ស្អារតី |
| Networks | តួនាទីបណ្តាល ឬតួនាទីបណ្តាល |
| Neutralist | ជនជាតិក្រីតិត |
| New cabinet | គណៈរដ្ឋមន្ត្រីថ្មី |

| | |
|---|---------------------------------------|
| New people | ជ្រើសថ្មី |
| New phase of socialist revolution | ជំណ៉ែកកាលថ្មីនៃបង្កើតិន្នន័យ |
| Nomination/ Assignment Committee | គណៈចាត់តាំង |
| Non-believer | ទម្រូវ |
| Non-commissioned officer | នាយកាបាននវនី |
| Non-revolutionary behavior | អាកល្បរកិរិយាមិនបង្កើតិន្នន័យ |
| Non-revolutionary component/ element/ non-revolutionary background | សមាសភាពមិនបង្កើតិន្នន័យ |
| Norm | បទដ្ឋាន |
| Northeast Administration | ការគ្រប់គ្រងកម្មការក្នុងសាន |
| Nourish secret work | ចិញ្ចីមការសម្ងាត់ |
| Objective factors | កត្តាសំគាល់ម៉ែន |
| Obliterate | ផ្តើកិច្ចូយើញ្ញជាន |
| Offend | ផ្តើមិញសំបិត |
| Officer on active duty | នាយកាបាននីតិវិធីសកម្មភាព |
| Old-timer/veteran | ជោនបាស់ |
| Organization line | មាត្រូវអនុការ |
| Organizational discipline | អនុការវិនិយោ |
| Pacifism | សិទ្ធិភាពនិយម |
| Palsy | ជិត្តស្អាប់អវេះយរេះ |
| Paranoia | រោគសត្វ (ប្រុសហសហគ្រឹះ, ភ្នានហេតុផែល) |
| Partisan / Clique | បក្សិក |
| Party of Democratic Kampuchea (PDK) | បក្សិកមួយជាប្រជាធិបតេយ្យ |
| Party candidate | សមាជិកប្រព័ន្ធមច្ចាលបក្សិក |
| Party line | មាត្រូវបស់បក្សិក |
| Party member(s) | បក្សិក |

| | |
|--|--|
| Party's leading apparatus/mechanism | ក្រសួងម៉ាស៊ីនដឹកនាំ |
| Pass out | សំនួលប់ជាតិស្មានតុលាទី |
| Patriotic | អ្នកសេដ្ឋកែវជាតិ |
| Patrol | លូរកាត់ |
| Paying homage to image(s) of dogs | ទារុណាកកម្មសំព័ៅរបស់តុលាទី |
| Peace alliance | សំនួលសំគាល់ |
| Peacization/pacification | សំនួលការបនិយកម្ម |
| Peasant element/nature | ជាតិកសិករ |
| Peasant revolution | បដិវត្តន៍វិណុះកសិករ |
| People's Representative Assembly | សភាពំណែនប្រជាធិបាល |
| People's Republic of Kampuchea (PRK) | សាស្ត្ររាយការជ្រើលប្រជាមាននិតិកម្មជាតិ |
| People representative of a communist tendency | តំណាងរាយក្រឹតនិន្ននាការក្រុហម |
| People's Revolutionary Tribunal (PRT) | គុណាការប្រជាធិបាលបដិវត្តន៍ |
| People's War | សង្គមប្រជាធិបាល |
| Perfect leadership line | មាតិវិកនាំត្រីមត្រីរ |
| Person who owes some sort of political debt to the enemy/who is politically related to enemy | អ្នកដែលដឹងពីនិងដឹងពីនយោបាយជាមួយខ្លួន |
| Perversity | ការប្រព័ន្ធមិនគូយ៉ា ការប្រព័ន្ធណិលីច |
| Petty bourgeoisie | អនុជន |
| Pig iron | ផែកស្របយ |
| Pilgrimage | ធម្យល់ក្រោម |
| Pioneer nature / Pioneer elements | ជាតិយានមួល |
| Pioneer/Pioneer elements | កន្លិយានមួល |
| Pirate | ចោរសម្បូរ |
| Platoon | កិច្ចអនុសេវាទុកប |

| | |
|--|---|
| Pledge allegiance to a flag | គោរពទេដ្ឋានតិច |
| Pogrom | បលនសម្បាប់បំបាត់ប្រជាជនពួកណាមួយ |
| Police officer / Guard | នាយកថ្មី |
| Police station/ Police commissioner's office | ស្ថាដករដ្ឋាន |
| Police superintendent/ commissioner | ស្ថាដករ |
| Political education session | វគ្គសិក្សានេយោបាយ |
| Political learning | វរូបសិក្សានេយោបាយ |
| Political level of the masses | កម្រិតនេយោបាយរបស់មហាផន្លឹន |
| Political line | មាតិនេយោបាយ |
| Political view | ទស្សន៍នេយោបាយ |
| Proletarian | រំណែង: អងដន |
| Pounce upon | រាយស្រួលបំបាត់ |
| Pound corn | បុកពោត |
| Presidium/ Politburo | គណៈកម្មាធិការប្រជាពលរដ្ឋកន្លែងនេយោបាយ និង ប្រតិបត្តិ |
| Prevent | រារាំង |
| Private | ពលជក |
| Private Ownership | កម្មសិទ្ធិនិយម |
| Privatism | បក្សពកនិយម |
| Pro Khmer Rouge individuals | អ្នកគាំទ្រខ្សែរក្រហម |
| Probationer | អ្នកដៃលប្បន្ទរលតែង |
| Progressive and Labor Organization | អង្គការចំនួន និងពលករ |
| Proletarian nature / proletarian element | ជាតិអងដ |
| Proletariat | អងដន |
| Propaganda | ការបោះស៊ីន |

| | |
|--|--|
| Propagandize | យោងទាំង |
| Protégé | មនុស្សសិតនៅក្រោមអណ្ឌរដ្ឋបាលនិងបញ្ជាផលសំគេ |
| Provincial office | សាលាទេតិត |
| Provisional Revolutionary Government of the Republic of South Vietnam | រដ្ឋាភិបាលបដិវត្តបានការណ៍នៃក្រុងការបាលនិងបញ្ជាផលសំគេ |
| Pseudonym | រហស្សីនាម |
| Psywar/War of nerves | សក្រោមបិត្តសារស្រី |
| Purge apparatus | បរិធាននឹសទិកម្ពុជា |
| Purge/re-education Center | មណ្ឌលកសាងខ្លួន |
| Purification | បន្ទូនិកម្ពុជា |
| Quasi-segregationist | វិយោគកម្ពុជានភាពជាកំណត់រាជការ |
| Quick ripening rice/ short-term rice | ប្រុះប្រុះបាប |
| Rabbit-dropping medicine | ផ្លូវកាបម្រែន្យាយ |
| Race extinction | ការផុតពិធី |
| Racist | អ្នកនើសនេះដី ឬប្រការពិធីសាសន៍ |
| Radical | មណ្ឌលនឹវង់ |
| Raid / ambush | រាយឆ្លក់ ឬឆ្លក់ចុលលីក |
| Rank and file soldier | ពលធម៌បានសាមញ្ញ |
| Rankism | នាមិនិយម |
| Raze | កម្រិចចោរលួយស្អែក |
| Reactionary | ប្រតិកិរយា |
| Rear Admiral | ទីតុមនឹវត្ថិ |
| Reactionary faith | ជីឡូរបស់ពួកប្រតិកិរយា |
| Reconnoiter/spy | លួយបាយកការណ៍ |
| Recruit soldier | ក្រោះសង្គសង្គត |
| Red intellectual / communist intellectual | បញ្ហានករកបាម ឬបញ្ហានកម្ពុជាយិស៊ិត |

| | |
|--|---|
| Red tendency / red trend / communist inclination | ទិន្នន័យក្រុហម |
| Reduce to ashes | កម្លេចបញ្ចូលជាគេះ |
| Reeducation camp | ការពិនៃកសាងខ្លួន |
| Refashion / Refresh / Build up oneself | កសាងខ្លួន |
| Regiment | កង្វែវរោលនាពំ |
| Regional unit | អង្គភាពតំបន់ |
| Regional Cadre | កម្មាធិប្បាលតំបន់ |
| Regional importance/regionalism | តំបន់និយម |
| Remain intractable and resist improvement | បារេសវិនិច្ឆ័យមិនព្រមកែប្រែ |
| Repatriate | ធ្វើមាត្រក្រុមចិនវិត្ត |
| Repatriation | ការធ្វើមាត្រក្រុមចិនវិត្ត |
| Report | រាយការណ៍ |
| Reserve officer | នាយកាហានបំរុដ |
| Resolve contradiction | ដោះស្រាយទំនាក់ |
| Revamp/reform | កែទេរដ្ឋ |
| Revenge will not bring an end to a problem | ការសងស័រកិនិត្យមិនអាចធ្វើអាយបញ្ញាមួយបានទេ |
| Revisionist | ពកស៊ីវេរ |
| Revolt | បោះឆ្នោត |
| Revolutionary consciousness | សតិសារមូលដ្ឋានិវិត្តន៍ |
| Revolutionary outlook on life | ជំនួសឈ្មោះបងិវិត្តន៍ |
| Revolutionary resistance consciousness | ស្អារតែតស្តីបងិវិត្តន៍ |
| Revolutionary struggler | អ្នកតស្តីបងិវិត្តន៍ |
| Revolutionary wrath | កំហែលបងិវិត្តន៍ |
| Rheumatism | ជិតិសន្យាកំដែង |

| | |
|--|--|
| Right political line | មាត្រីនយោបាយត្រីមត្រីវា |
| Rightist | ស្ថាំនិយម |
| Ringworm | ជិត្តូរក្រុង |
| Riot | កូហ្មកម្ម |
| Wild gesture | កាយវិការប្រធៀនប្រឆាន់ |
| Royal Government of National Union of Cambodia (RGNUC) | រាជរដ្ឋអភិបាលប្រឹបប្រជុំមេគារគិកមេដារ |
| Rubber-sole sandal/car-tyre sandal | ស្វែកដើងកង់ទោន |
| Sadism | ការសប្បាយដោយបានធ្វើបាបអ្នកដៃទេ |
| Sanctuary | ជំវា |
| Santebal (The CPK state security organization) | សំពីចាល |
| Screen army/ Single out army | សម្រិតសម្រវ៉ែនទំព័រ |
| Scapegoat | មនុស្សដែលទទួលចិត្តចាក់/ស្រាស់ចាយរបលាបមាត់ពេទ្យ |
| Scuba equipment | ឧបករណ៍ជ្រួញដីកិច្ច |
| Search and destroy | តាមកម្មបរិច្ឆេទ |
| Secession movement | ចលនាជាតិជីន |
| Second lieutenant | សំគិទ បុរាណស៊ិលីយ់ត្រី |
| Division | លេខគណៈកន្លែពលមជ្ជម |
| Security Unit | កន្លែសំពីស្តី |
| Seek vengeance | សង្គសិក |
| Segregate | បំបែក |
| Segregation | ការបំបែក |
| Self-criticism | ជំនួយស្តី |
| Self-mastery/implementation | ស្តីយម្ពាល់ការ បុស្តីយប្រតិបត្តិ |
| Send up to the higher level / Send to be observed by the higher rank | បញ្ចប់ឡើងកំណែ |

| | |
|---|--------------------------------------|
| Sergeant | ពលចាល |
| Sergeant or Second Class Sergeant | ពលចាលត្រី |
| Sergeant-major | ពលចាលជក ឬ ប្រធូនចាលជក |
| Sharpen the ideology of the proletariat so that it is most cutting and powerful | សម្របតែងទិន្នន័យទ្វាមុខ, គស្សបបំផុត |
| Shell | ចាប្បៀដោន |
| Shingles/Herpes | ជិតិវេម |
| Shirk combat | រត្តចោលការប្រយុទ្ធទា |
| sickle | កាមណី |
| Sihanoukist National Army (ANS) | |
| Silver bands | សំភីប្រាក់ |
| Sino-Khmer youth | យុវជនខ្មែរកាត់បឹង |
| Slack off/Slack up | មិនស្វែនដើរការ បួនិលដើរការ |
| Sleeping pill | ប្រើដៃគុលក់ |
| Slice open someone's stomach | រំលោះ |
| Sloppy | មិនស្ថាតសំ |
| Small arms fire | ការវាយប្រយុទ្ធដោយនរិដិនស្រាល |
| Small-fry eats a little, big-shot eats a lot | គូស្សុដោយគូប ដំស្សុដោយដំ |
| Smash something to smithereens | កម្រិចចោលទ្វាមុខបំដុង |
| Snapshot | របចកដែលចែកចាត់ចានរៀបចំខ្លួន |
| Snatch sb from the jaws of death | ដួយទ្វាមុខឈរម្នាក់តិចពីសេចក្តីស្ថាប់ |
| Sneak into a village to steal food | លបច្ចលក្ខន្ធកម្លិលបច្ចុប្បន្នការ |
| Dye clothes | ប្រសកទោអារិន្ធមាកក់កែវ ឬ បុណ្យុកឡើ |
| Social affairs | សង្គមកិច្ច |
| Social Order | សណ្ឌប៉ុណ្ណបសង្គម |
| Social strategic line | មាតិរយុទ្ធសាស្ត្រសង្គម |

| | |
|---|---|
| Solidarity | សាមគ្គភាព |
| National solidarity | សាមគ្គជាតិ |
| Somebody was whipping up the fear/spreading that there are tigers. | មានប្រាក់ការពាំងសច្ចាមនោ |
| Speak to stir up contradictions | និយាយបង្ហះនស' |
| Spearhead/target | មុខព្រៃញ |
| Spike/ Stake | ចម្លើង |
| Spiritual indoctrination | បំពាក់បំបីនស្ថានតិ |
| Sponsor/bring someone to join the party | បញ្ចបកូរ |
| Spy out a secret | យកការណី |
| Srok Chief/ District Chief/Committee | គិលេអិក |
| Staff (e.g., Eastern Zone Staff) | សេវាទិករ |
| Stalinism | សាលីនិយម |
| Stance of mastery, self-reliance and managing the destiny of one's country | ដំហរដករដ្ឋម្មាសការនិងគ្រប់គ្រងលើរាល់ |
| Stance of independence | ប្រទេសជាតិដោយទន្លេ |
| Stance of lackeydom | ដំហរដករដ្ឋ |
| Standing Committee/Permanent Committee | គិលេអិកប្រឈឺយ៉ា |
| Staunch Revolutionary Stand in Terms of a Clean Morality of Living and Cleanliness in Political Terms | ដំហរនឹងបីនិងខាងសំលាបដម្រិសនៃស្ថាតសង្គមិនិងស្ថាតសង្គមិនយោបាយ |
| Staunch Revolutionary Stand in Terms of Class/background | ដំហរបនីតិនឹងបីនិងខាងវណ្ណៈភាព |
| State/Public Commercial Committee | គិលេអិកមួយរដ្ឋ |
| Storm attack to farm paddy (Farm intensively) | រាយសម្រកដើរប្រឈឺ |
| Strafe | ចាប្បែរ៖ តិលីយុទ្ធបេរោះ |
| Strangle | ប្រជាបក |
| Strategic line | មាតិយុទ្ធសាស្ត្រ |

| | |
|--|---|
| Strengthen the stance of absolute and hot class struggle | ពាណិជ្ជជំហានកំហើនវិណាគេ: ដែលវាតម្រូវក្រោតគិតក្នុងការសង្គម |
| Strike | ការកំឡុង |
| Strings of traitors | ខ្សែក្រែត |
| Stroke | ដីដីដែលសរស់សណ្ឌាមត្តុដែលទ្វាកាល |
| Struggle in work/work hard | តស្សីនឹងការងារ |
| Struggle to the death / struggle until the last minute | តស្សីលុបដល់ដែនីមចុងក្រោយ |
| Study revolutionary concepts | រៀនស្ថ្ទីត្រួតពិនិត្យបង្កើត |
| Stupa | បេតិយ |
| Stymie/obstruct | បន្ទាត់ បន្ទាក់ |
| Subdistrict | ឃី |
| Subjective factors | កត្តាអនត់នៅមក |
| Sub-military operation Center | មណ្ឌលប្រតិបត្តិការសីករដ |
| Subordinate/Lower rank cadre | កម្មកិច្ចាលង្វាត់ក្រោម |
| Sub-politic | អនុនិយោត្តូយ |
| Suffocate | សម្បាប់ដោយបិទបំពន់ដែនីម |
| Suffocation with plastic bag | ទារណកម្ពុជ្រួចបំបាត់ដែនីមដោយប៉ែប្រុងស្តីក |
| Summarizer | អ្នកសង្គមបានកសារ |
| Super Great Leap Forward | មហាថោនតដោះ មហាមស្មារ្យ |
| Supporting base/ Home front/ Rear | សមរភូមិក្រោយ |
| Suppression | ការគាបសង្គត់ |
| Sweep up/Sweep cleanly away | ដ្ឋាសសម្បាត់ |
| Sweet victory | បន្ទីមជួយដែម: |
| Syncope | ឧបន់ករ |
| Systematic education plan | និន្ទោការអប់រំដែលខ្សែសង្គាត់ |
| Take the lead | នាំដែរ |

| | |
|--|--|
| Tamil (athostic Tamil) | ଓମ୍ପିଣ୍ଡ (ଓମ୍ପିଣ୍ଡତତ୍ତ୍ଵାସଙ୍ଗ) |
| Target | ଭୁବନ୍ଦ୍ରା |
| Tasks of the core units | କାରଚାରାନ୍ତକୁଳ |
| Team chief | ପ୍ରକାନ୍ତଗ୍ରହ |
| Temper and build oneself | ଲକ୍ଷ୍ମୀକଲାଜ୍ଞିତି |
| Ten-day guard shifts | ରେତବ୍ୟାମ ଦେଖିବାରେ |
| Ten thousand strong labor force | କମ୍ପାନ୍ଦ୍ରାନ୍ତମାଳକମ୍ଭାଦ ମିଶନକୁ |
| Tendency | ନିଷ୍ଠାକାର |
| Tenderfoot/novice | ଦେଇଛିଥିରେ(କ୍ରାନ୍ତବ୍ୟାମକାରୀଙ୍କରେ) |
| Territory-swallowing Yuon enemy | |
| The direction of evolution | ବ୍ୟକ୍ତିଗତିରେ |
| The good rarely boast, only the insane boast without shame | ଭୂକଲ୍ପିତ ପ୍ରମାଣିତ ମାତ୍ର ତେବେମୁକ୍ତିପୂର୍ଣ୍ଣ ତମ୍ଭାତିକୁ ନିଜାଲ୍ଲାପିତା |
| The organization eats meat while the workers eat the bone | ଅନ୍ତର୍ଗତର ବ୍ୟକ୍ତିଗତିରେ କମ୍ପାନ୍ଦ୍ରାନ୍ତମାଳକମ୍ଭାଦ |
| There can be no comparison between losing two or three leading cadre and 200-300 members. Rather the latter than the former. | କାରାତ୍ମକ ଭାବରେ କମ୍ପାନ୍ଦ୍ରାନ୍ତମାଳକମ୍ଭାଦ - ବାରବ୍ୟାମକର୍ମିଙ୍କ ପରିପାଳନା |
| Third wave of purges | କାରାତ୍ମକ ଭାବରେ କମ୍ପାନ୍ଦ୍ରାନ୍ତମାଳକମ୍ଭାଦ |
| Three-in-one traitorous network | କାରାତ୍ମକ ଭାବରେ କମ୍ପାନ୍ଦ୍ରାନ୍ତମାଳକମ୍ଭାଦ |
| To dig up grass, one must dig up the roots | କାରାତ୍ମକ ଭାବରେ କମ୍ପାନ୍ଦ୍ରାନ୍ତମାଳକମ୍ଭାଦ |
| Tonsillitis | ଦେଇଛିଥିରେ |
| Torment / Torture | ଭୁବନ୍ଦ୍ରା |
| Trade union | ମାନ୍ସିତ |
| Transplant the rice with its root sticking up in the air | ଲୁହିପ୍ରାପ୍ତିକରଣ |
| Triumph | ଜୀବନକର୍ମିତିରେ |
| Turtoise shell | ଶୁଭକର୍ମିନ୍ଦ୍ରିୟ |

| | |
|--|------------------------------------|
| Two-crop land | ដីរាបជាតិដែកចានទៅប្រគេទៅ |
| Unconditionally make every kind of sacrifice | លោបន់អើងត្រូវបានប្រយោជន៍តាមកុទិះណា |
| CUnclean | មិនស្ថាតស្ថា |
| Under secretary | អនុលោខ្លួន |
| Underground | បន្ទប់ដៃអ្នកដ្ឋាន |
| Unit | កង់ |
| Unit | អង្គភាព |
| Unified Issarak (Freedom) Front (UIF) | រណសិរិយប្រមិត្តធមតស្ថិស្រៈ |
| United Front for the National Salvation of Kampuchea (UFNSK) | រណសិរិយសាមគ្គិស្សន៍ជាតិកម្ពុជា |
| Unsympathetic | បានឱ្យតាបន្ទូល |
| Upland minorities | ជនជាតិភាគតិបាទនៅតំបន់ខេត្តរាប |
| Upper brothers | បន្ទប់ជាក់លេខ បុបន្ទជា |
| Upper class farmer | កសិករកណ្ឌលជាក់លេខ |
| Upper Khmer/ Khmer Leu | ខ្មែរលេខ |
| Upper middle-class farmer | កសិករកណ្ឌលជាក់លេខ |
| Vanguard force | កម្មវំធ្លប្រព័ន្ធ |
| Vanity | មោទនភាពនិយម |
| Vice Admiral | ទីតាំងនារីទេ |
| Vigilance | ការប្រជុំប្រយ័ត្ន |
| Viaginal discharge | ផ្ទាក់សប្តាហ៍ |
| Village cooperative | សហករណ៍ភ្នែម |
| Volatile standpoint | គោលដៅហរិយីនិយាយ |
| Loot/ spoils of war | ជយភណ្ឌ |
| Prisoner of war | រោងឱសក់ |
| Wall with ears | ជញ្ញវំនិមានត្រប់កក |

| | |
|--|--|
| War operation sub-region | តំបន់ប្រពិបត្តិការស៊ីវិទ្យា |
| Water chasing rice/Floating rice | ប្រុវប្រដៃឡើង |
| Water tank/truck | ទ្វានដឹកឡើង |
| West | បសីម |
| Wet nurse | មេដោះ |
| Wharf (Ex: sea wharf) | កំពើឡើង, ផ្លូ (ទេ: ផ្លូសម, ច្បាស់) |
| When we transplanted (paddy) during the national democratic revolution there was progress, but when we transplant in the socialist revolution, we retrogress. Before we ate rice by the bushel, now we eat rice by the can. | សុខភូជបានឱ្យតិចប្រជាជាតិប្រជាជាតិបានឱ្យមេឡើង សុខភូជបានឱ្យតិចសង្គមនិយមឡើងក្រោយ ម, ន ហួបអនុករណីឡើងហួបអនុករណីប៉ុន្មាន ម |
| Wide open organization | អង្គការលាតសុខិត្តិស |
| Willingness/good will | សុវត្ថិ: |
| Work force organization | ការរៀបចំកម្មវិធីណែកម្ពុជា |
| Work site | ការងារនការងារ |
| Work team | ក្រុមការងារ |
| Worker and peasant | កម្មករ - កសិករ |
| Working agenda | កម្មវិធីដៅការងារ |
| Write a systematic account of someone's treasonous activities from beginning to end. | សរសេររៀបរាប់សកម្មភាពក្រោតជាអ្នយសង្គាក់ពី ដើម្បីហួបដល់បច្ចេកទេស |
| Xenophobia | ការស្តីបង្ហាញនៃបច្ចេកទេស |
| Yeast | ដីបែ បុមិដីបែ |
| Young pioneers/boy or girl scout | កុមារូយានមុខ |
| Young women in a mobile work brigade | យុវជនយុវទារ បុន្ទានកសិកដល់ពី |
| Youth League | សម្រួលយុវជន |
| Yuvakak League/ Kampuchean Communist Youth League | សម្រួលយុវកិក បុសម្រួលយុវជនក្នុងយិត្តិកម្មជាតិ |
| Zero-sum game | ល្អាចស្ថិក |

| | |
|--|-------------------------------------|
| 2 nd class certificate/ diploma | សញ្ញាប័ត្រថ្មីកំឡេ |
| 3 rd class certificate/ diploma | សញ្ញាប័ត្រថ្មីកំពើ |
| 3 rd class dharma discipline | ជម្លើនិយប្បាកំពើ |
| 3 rd class dharma discipline certificate/ diploma | សញ្ញាប័ត្រជម្លើនិយប្បាកំពើ |
| Carry out a shock assault resolutely to make the 3 ton and 6 ton breakthrough | រាយសម្រកញ្ចបនៃពោនិង១ ពោនិភូង១ ហិកតា |

March 2006